



ធនាគារ ផ្លូវពេញ ពាណិជ្ជ

Phnom Penh Commercial Bank

របាយការណ៍ប្រចាំឆ្នាំ ២០០៩

2009 ANNUAL REPORT



ការងារពាណិជ្ជកម្ម

ប្រាក់បញ្ញើ

- គណនីចរន្ត
- គណនីសន្សំ
- ប្រាក់បញ្ញើមានកាលកំណត់
- ប្រាក់បញ្ញើផ្សេងៗ

ប្រាក់កម្ចី

- ឯកត្តជន
- សាជីវកម្ម
- ឥណទានបញ្ចាំ

ពាណិជ្ជកម្មអន្តរជាតិ

- សេវាផ្ទេរប្រាក់ក្នុងប្រទេស និងជាអន្តរជាតិ
- លិខិតឥណទាន
- ការពិគ្រោះយោបល់ (អចលនទ្រព្យ IPO)
- ការចេញសញ្ញាប័ណ្ណ

ធនាគារសាជីវកម្ម

- ការអោយខ្ចីជារូបិយប័ណ្ណបរទេស
- ឥណទានសំរាប់រោងចក្រ
- លិខិតឥណទាននិងការធានា



ធនាគារ ភ្នំពេញ ពាណិជ្ជ សាខា បឹងកេងកង



ពីឆ្នេងទៅស្តាំ កញ្ញា តិច ដារីយ៉ា បេឡាធិការ, អតិថិជនរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ



Corporate Profile 2-Year Financial Review


Gross Income

USD Million (M)




Profit Before Tax

USD Million (M)




Total Assets

USD Million (M)




Loans and Advances

USD Million (M)




Total Deposits

USD Million (M)



Shareholders' Equity

USD Million (M)




ព័ត៌មានសារៈសំខាន់ៗ

របាយការណ៍ហិរញ្ញវត្ថុសង្ខេបរយៈពេល២ឆ្នាំ


ប្រាក់ចំណូលដុល

គិតជាលានដុល្លារអាមេរិក (ល)




ប្រាក់ចំណេញមុនបង់ពន្ធ

គិតជាលានដុល្លារអាមេរិក (ល)




ទ្រព្យសកម្មសរុប

គិតជាលានដុល្លារអាមេរិក (ល)




ឥណទាន និង បុរេប្រទាន

គិតជាលានដុល្លារអាមេរិក (ល)




ប្រាក់បញ្ញើសរុប

គិតជាលានដុល្លារអាមេរិក (ល)



មូលនិធិម្ចាស់ហ៊ុន

គិតជាលានដុល្លារអាមេរិក (ល)



	2008	2009		២០០៨	២០០៩
PROFITABILITY			លទ្ធភាពរកប្រាក់ចំណេញ		
Gross Income	224,635	1,907,648	ប្រាក់ចំណូលដុល	២២៤,៦៣៥	១,៩០៧,៦៤៨
Profit Before Tax	(515,209)	381,235	ប្រាក់ចំណេញមុនបង់ពន្ធ	(៥១៥,២០៩)	៣៨១,២៣៥
KEY BALANCE SHEET ITEMS			ទិន្នន័យក្នុងតារាងតុល្យការ		
Total Assets	19,209,888	34,045,159	ទ្រព្យសកម្មសរុប	១៩,២០៩,៨៨៨	៣៤,០៤៥,១៥៩
Loans and Advances, net	5,288,399	12,660,418	ឥណទាន និងបុរេប្រទានសុទ្ធ	៥,២៨៨,៣៩៩	១២,៦៦០,៤១៨
Deposits from Customers	4,695,802	19,123,206	ប្រាក់បញ្ញើអតិថិជន	៤,៦៩៥,៨០២	១៩,១២៣,២០៦
Shareholders' Equity	14,483,066	14,842,485	មូលនិធិម្ចាស់ហ៊ុន	១៤,៤៨៣,០៦៦	១៤,៨៤២,៤៨៥

ពិធីសម្ពោធច ធនាគារ ភ្នំពេញ ពាណិជ្ជ សាខា ប៊ីអេស
២៦ មករា ២០១០



ការផ្តល់អំណោយរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ដល់ មជ្ឈមណ្ឌលជនពិការ បន្ទាយព្រាប
២០ កុម្ភៈ ២០១០





អភិបាលកិច្ចសាជីវកម្ម

ដោយសារមានការផ្តោតអាជ្ញាធរយ៉ាងខ្លាំងនាពេលថ្មីៗនេះទៅលើបញ្ហាអភិបាលកិច្ចសាជីវកម្ម ធនាគារ ភ្នំពេញ ពាណិជ្ជ ទទួលបានស្គាល់ពីតំរូវការដើម្បីអោយមានអភិបាលកិច្ចត្រឹមត្រូវដែលពាក់ព័ន្ធនឹងគ្រប់ទំនាក់ទំនងទាំងអស់រវាងថ្នាក់ដឹកនាំធនាគារ ម្ចាស់ភាគហ៊ុន និងអ្នកជាប់ពាក់ព័ន្ធ ។ ធនាគារភ្នំពេញពាណិជ្ជផ្តល់ចំណាប់អារម្មណ៍ដល់ដៃគូពាក់ព័ន្ធចំពោះអភិបាលកិច្ចសាជីវកម្មដ៏ត្រឹមត្រូវរួមមាន៖

បង្កើតទិសដៅយុទ្ធសាស្ត្រ និងកំណត់គុណតំលៃសាជីវកម្មដែលត្រូវរឹងទូទាំងធនាគារ

ក្រុមប្រឹក្សាភិបាលធនាគារអ្នកដឹកនាំជាន់ខ្ពស់អនុវត្តគោលការណ៍ដែលទប់ស្កាត់(ឬកំណត់យ៉ាងតឹងរឹង) សកម្មភាពនិងទំនាក់ទំនងទាំងឡាយណាមួយដែលអាចបង្កគុណភាពអភិបាលកិច្ចសាជីវកម្មមានដូចជា ជម្លោះផលប្រយោជន៍ និងការផ្តល់ផលពិសេសចំពោះភាគីពាក់ព័ន្ធនិងអង្គការផ្សេងៗទៀត ។

កំណត់ និងអនុវត្តព្រំដែនច្បាស់លាស់នៃការទទួលខុសត្រូវ និងទំនួលខុសត្រូវទូទាំងធនាគារ

ក្រុមប្រឹក្សាភិបាលកំណត់យ៉ាងច្បាស់លាស់សមត្ថកិច្ច និងការទទួលខុសត្រូវសំខាន់ៗសម្រាប់ពួកគេក៏ដូចជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ផងដែរ ។ ពួកគេក៏ទទួលបានស្គាល់ដែរថាភាពមិនជាក់លាក់នៃព្រំដែនការទទួលខុសត្រូវឬការយល់ច្រឡំនៃការទទួលខុសត្រូវដ៏សន្ធឹកសន្ធាប់ពេកអាចធ្វើអោយបញ្ហាកាន់តែធ្ងន់ធ្ងរឡើងដោយធ្វើអោយដំណោះស្រាយយឺតយ៉ាវប្រសិទ្ធភាព ។ ថ្នាក់ដឹកនាំជាន់ខ្ពស់ទទួលខុសត្រូវបង្កើតឋានានុក្រមទំនួលខុសត្រូវសម្រាប់បុគ្គលិក ។

ធ្វើអោយប្រាកដថាសមាជិកក្រុមប្រឹក្សាមានសមត្ថភាពគ្រប់គ្រាន់សម្រាប់មុខងារដែលពួកគេយល់ច្បាស់ពីតួនាទីរបស់ពួកគេក្នុងអភិបាលកិច្ចសាជីវកម្មហើយមិននៅក្រោមឥទ្ធិពលជ្រុលពេកពីថ្នាក់ដឹកនាំ ឬភាគីខាងក្រៅ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវចុងក្រោយចំពោះប្រតិបត្តិការផ្សេងៗនិងភាពត្រឹមត្រូវផ្នែកហិរញ្ញវត្ថុចំពោះធនាគារ ។ ហេតុនេះក្រុមប្រឹក្សាភិបាលត្រូវវាយតម្លៃចំពោះការអនុវត្តន៍របស់ខ្លួនដោយកំណត់ពេលច្បាស់លាស់ដោយកំណត់ចំណុចខ្សោយដែលមានស្រាប់ និងបើអាចទៅរួចត្រូវចាត់វិធានការកែតំរូវអោយបានសមរម្យ ។

ធនាគារមានការគ្រប់គ្រងត្រឹមត្រូវដោយថ្នាក់ដឹកនាំជាន់ខ្ពស់

ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារភ្នំពេញពាណិជ្ជជាសមាសភាពសំខាន់ចំពោះអភិបាលកិច្ចសាជីវកម្ម ។ ចំណែកក្រុមប្រឹក្សានាយកផ្តល់ការត្រួតពិនិត្យ តាមដាន ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ ។

ការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពការងារដែលធ្វើដោយសវនកម្មផ្ទៃក្នុង និងសវនកម្មឯករាជ្យ ដោយទទួលបានស្គាល់តួនាទីគ្រប់គ្រងសំខាន់ដែលពួកគេផ្តល់អោយ

ក្រុមប្រឹក្សាភិបាលដឹង និងទទួលបានស្គាល់ថាសវនកម្មផ្ទៃក្នុង និងសវនកម្មឯករាជ្យជាភ្នាក់ងារសំខាន់របស់ពួកគេ ជាពិសេស ក្រុមប្រឹក្សាអាចប្រើប្រាស់ការងារសវនកម្មជាការត្រួតពិនិត្យឯករាជ្យមួយចំពោះព័ត៌មានដែលទទួលបានពីថ្នាក់ដឹកនាំលើការងារប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ។

ធ្វើអោយប្រាកដថាវិសោធន៍ក្នុងការទូទាត់ត្រឹមត្រូវតាមតម្លៃក្រុមសិល្ប៍ ទិសដៅ យុទ្ធសាស្ត្រ និង បរិយាកាសគ្រប់គ្រងរបស់ធនាគារអនុវត្តអភិបាលកិច្ចសាជីវកម្មក្នុងលក្ខណៈតម្លាភាព ធនាគារ ភ្នំពេញ ពាណិជ្ជ ឬជាអនុវត្ត អភិបាលកិច្ចសាជីវកម្មក្នុងលក្ខណៈតម្លាភាព

សេចក្តីផ្តើមរបស់ HSB

ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាក់ស្តែងធនាគារសន្សំប្រាក់ស្វីសហ្វីយ៉ាន់ដាយ (Hyundai Swiss Savings Bank) បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុនាំមុខគេដោយសារតែប្រព័ន្ធវិនិយោគបែបវិទ្យាសាស្ត្រប្លែកពីគេរបស់ធនាគារនេះដែលត្រូវបានអនុវត្តដោយផ្អែកទៅលើទិន្នន័យវិនិយោគជាក់ស្តែងនិងយុទ្ធសាស្ត្រច្នៃប្រឌិតដោយយកចិត្តទុកដាក់។ ធនាគារសន្សំប្រាក់ **ស្វីសហ្វីយ៉ាន់ដាយ** បង្ហាញនូវគំនិតផ្តួចផ្តើមដោយព្យាករណ៍ទុកជាមុន និងត្រៀមផ្លាស់ប្តូរ និងឆ្លើយតបយ៉ាងសកម្មទៅនឹងបរិយាកាសហិរញ្ញវត្ថុដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ធនាគារសន្សំប្រាក់ **ស្វីសហ្វីយ៉ាន់ដាយ** បានក្លាយជាក្រុមហិរញ្ញវត្ថុសកលដោយទទួលបានប្រាក់ចំណេញខ្ពស់ពីផលិតផលហិរញ្ញវត្ថុផ្សេងៗគ្នា។

ព័ត៌មាន

កាលបរិច្ឆេទបង្កើត	ខែតុលា ១៩៧១
ម្ចាស់ហ៊ុន	Kwang-Jin Kim ៥៥ភាគរយ Kwang-Jae Lee ២៤ភាគរយ SBI Korea Holdings ១០ភាគរយ Hidy Investment Co., Ltd. ៦ភាគរយ និងអ្នកផ្សេងទៀត ៥ភាគរយ
ចំនួននិយោជិត	៧០០ នាក់
ប្រធាន	Yoo Moon-Chul
ការិយាល័យកណ្តាល	ផ្ទះលេខ៧៨-៦ Cheongdam, Gangnam-gu, Seoul

យុទ្ធសាស្ត្រគ្រប់គ្រង

ធនាគារ Hyundai Swiss Saving (HSB) មានសមត្ថភាពយ៉ាងខ្លាំងក្នុងការព្យាករណ៍ការ ផ្លាស់ប្តូរបានយ៉ាងល្អមុនអ្នកដទៃដោយផ្អែកលើមូលដ្ឋានយ៉ាងត្រឹមត្រូវរបស់យើង ក្នុងការ វិភាគ ស្រាវជ្រាវតាមតួលេខនៃស្ថិតិ ។ យើងនឹងវិនិយោគលើយុទ្ធសាស្ត្រគ្រប់គ្រងផ្ទាល់របស់ខ្លួនដើម្បីទទួលបានចំណេញយ៉ាងច្រើនពីបរិយាកាសហិរញ្ញវត្ថុកំពុងវិវត្តន៍ដែលមិនធ្លាប់មានពីមុន។

ការគ្រប់គ្រងហានិភ័យ

- គ្រប់គ្រងស្ថិតិនិងភរិយភាព
- ជៀសវាងកំណើនបរិមាណ
- បង្កើតគំរូកំណើនខ្ពស់ទី១/ផលប៉ុគ្រ

ការគ្រប់គ្រងផ្តោតលើតម្លៃ

- លើកស្ទួយម៉ាជីនពិតប្រាកដ
- មានបំណងគ្រប់គ្រងតម្លៃឱ្យបានសមរម្យបំផុត
- បញ្ជាក់ទស្សនៈ នៃប្រាក់ចំណេញអោយបានច្បាស់

និមិត្តសញ្ញាដែលគួរទុកចិត្ត

- ផ្តោតទៅលើភាពខុសប្លែកគ្នានៃនិមិត្តសញ្ញា
- លើកកំពស់ និងគាំទ្រទាំងទំនុកចិត្តជាតិ និងអន្តរជាតិ
- សាងសង់មជ្ឈមណ្ឌលភីប៊ីឱ្យបានល្អបំផុត

ការពង្រីកបណ្តាញប្រាក់ចំណេញ

- បង្កើតប្រភពចំណូលអោយកាន់តែច្រើន
- បង្កើតផែនការយុទ្ធសាស្ត្រប្រកបដោយចីរភាព
- បង្កើតផលិតផលថ្មីនៅក្នុងទីតាំងថ្មី
- ពង្រីកពាណិជ្ជកម្មក្នុងការអនុវត្តន៍ព័ត៌មានវិទ្យា

Hyuandai Swiss Savings Bank (HSB), ស័ក្តានុពល លេខ១ HSB នៅរក្សាបាននូវកំនើនឡើងជាមួយនឹងជំហានយ៉ាងលឿន ដែលបច្ចុប្បន្ននេះកំពុងតែប្រែក្លាយទៅជាស្ថាប័នមួយដែលនាំមុខក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុ នៅក្នុងឧស្សាហកម្មនេះ ។


ធនាគារសន្សំប្រាក់ទីមួយនៅប្រទេសកូរ៉េដែលទាក់ទាញវិនិយោគទុនបរទេស

ធនាគារសន្សំប្រាក់ **ស្វីសហ៊ីយ៉ាន់ដាយ** គឺជាធនាគារសន្សំប្រាក់ទីមួយនៅក្នុងប្រទេសកូរ៉េដែលទាក់ទាញវិនិយោគទុនពី Mercer International នៃប្រទេសស្វីសដែលបានចុះបញ្ជីនៅក្នុង NASDAQ នៃសហរដ្ឋ អាមេរិក និង EASDAQ នៃសហភាពអឺរ៉ុប និងធនាគារ Solf Bank របស់ប្រទេសជប៉ុនដែលជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនវិនិយោគដ៏ល្បីឈ្មោះជាងគេបំផុតនៅលើពិភពលោក ។ ធនាគារសន្សំប្រាក់ស្វីសហ៊ីយ៉ាន់ដាយ ព្យាករណ៍អំពីការផ្លាស់ប្តូរមុនពេលប្រកួតប្រជែង ផ្អែកលើទិន្នន័យ និងលទ្ធភាពជាក់ស្តែង ។ លើសពីនេះទៅ ទៀតប្រព័ន្ធធនាគារវិទ្យាសាស្ត្ររបស់ធនាគារនេះបាននាំឱ្យធនាគារសន្សំប្រាក់ស្វីសហ៊ីយ៉ាន់ដាយក្លាយជាធនាគារសន្សំប្រាក់លេខមួយឆ្ពោះទៅរកបរិយាកាសហិរញ្ញវត្ថុថ្មី ។

ចក្ខុវិស័យ

- ធនាគារជាប់លំដាប់ថ្នាក់លេខ ១ ផ្នែកសក្តានុពល
- ទទួលបានការប្រកួតប្រជែង
- អព្ភន្តរញ្ជាណសំរាប់ការផ្លាស់ប្តូរ

ឯកតា : លានដុល្លារអាមេរិក



បណ្តាញរបស់ HSB

HYUNDAI SWISS SAVINGS BANK

ជាធនាគារមួយដែលតែងតែនៅជិតអ្នក
Hyundai Swiss Savings Bank
បន្តកើនឡើងនៅក្នុងបរិយាកាសហិរញ្ញវត្ថុ
ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។



HYUNDIA SWISS ASSET MANAGEMENT

នាំមុខទៅលើគំរូហិរញ្ញវត្ថុថ្មី
យើងនឹងចាប់យកនូវអត្ថប្រយោជន៍ ដោយការប្រើ
ប្រាស់ និង ប្រព័ន្ធវិនិយោគបែបវិទ្យាសាស្ត្រ
ធនធានមនុស្សដែលចំណាន ។



HYUNDIA SWISS II, III, IV SAVINGS BANK

ជាដៃគូផ្នែកហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត
ដោយប្រមើលមើលទុកជាមុននូវការផ្លាស់ប្តូរ
និងវេសយកប្រព័ន្ធ វិនិយោគឈានមុខគេ
ហើយជានិច្ចកាលយកចិត្តទុកដាក់ចំពោះ
អតិថិជនរបស់យើង ។



PHNOM PENH COMMERCIAL BANK

ជាធនាគារបរទេសដ៏ល្អបំផុត
Hyundai Swiss Savings Bank
ដែលលោតផ្លោះទៅជា ក្រុមហ៊ុនហិរញ្ញវត្ថុ
ទូទៅមួយឡើយនេះយើងកំពុងឆ្ពោះ
ទៅកាន់ពិភពលោក ។



វិស័យហិរញ្ញវត្ថុ
កម្ពុជា
ធនាគារ ប៊ីអិលស៊ី
លេខទូរស័ព្ទ : (855) 23 999 600

en Commercial Bank



PPCB

ATM



ធនាគារ ប៊ីអិលស៊ី
លេខទូរស័ព្ទ : (855) 23 999 600



សេចក្តីផ្តើមរបស់ SBI Holdings

ការវិវឌ្ឍន៍នៃប្រព័ន្ធអ៊ីនធឺណិតត្រូវបានបង្កើតឡើងដោយ Big Bang ហិរញ្ញវត្ថុ ដែលទទួលបានពីការបន្តរបស់យុវជនបច្ចេកវិទ្យា និងគំនិត ច្នៃប្រឌិតបច្ចេកវិទ្យាព័ត៌មានដ៏ឆាប់រហ័ស (បច្ចេកវិទ្យាព័ត៌មាន) ។ SBI Holdings គឺជាអាជីវកម្មហិរញ្ញវត្ថុដែលមានបំណងផ្តល់ សេវាកម្មទាំងអស់នៅកន្លែងតែមួយ តុមួយនិងពីម្នាក់ទៅម្នាក់ដែលរួមបញ្ចូលរាល់សេវាកម្មហិរញ្ញវត្ថុទាំងអស់តាមរយៈប្រព័ន្ធ អ៊ីនធឺណិត ។

ព័ត៌មាន

កាលបរិច្ឆេទបង្កើត	ថ្ងៃទី០៨ កក្កដា ១៩៩៩
ដើមទុនបង់ចូល	៥៥.២១៤ លានយ៉េន
ចំនួននិយោជិត	២.៤៩២នាក់ (ដោយរួម) / ២២៦ (តែឯង)
នាយកប្រតិបត្តិក្រុមហ៊ុន	យូស៊ីតាកា គីតារី
អាសយដ្ឋាន	១-៦-១ រ៉ូប៊ុងជិ, មិណាតុ, គុ, ទីក្រុងតូក្យូ ប្រទេសជប៉ុន

ទស្សនៈវិស័យ

តម្លៃសីលធម៌ត្រឹមត្រូវ

យើងនឹងធ្វើការវិនិច្ឆ័យលើសកម្មភាពនានាមិនត្រឹមតែថា តើសកម្មភាព ទាំងនោះស្របតាម ច្បាប់វិជ្ជាជីវៈប្រយោជន៍ ដល់ ក្រុមហ៊ុនដែរឬយ៉ាងណានោះទេប៉ុន្តែថែមទាំងថា តើសកម្មភាពនោះមានសមធម៌សង្គមដែរឬ យ៉ាងណា ។

អ្នកច្នៃប្រឌិតហិរញ្ញវត្ថុ

យើងនឹងពុះពារលើវិធីសាស្ត្រតាមបែបប្រពៃណី និង នាំមកនូវការច្នៃប្រឌិត ហិរញ្ញវត្ថុឱ្យមានភាពលេចធ្លោនៃឧស្សាហកម្មហិរញ្ញវត្ថុដោយប្រើប្រាស់ឱកាស ដែលទទួលបានពីកម្លាំងហាយនភាពនៃច្នៃប្រឌិតទ្វេដងនៃប្រព័ន្ធអ៊ីនធឺណិត និង បង្កើតសេវាកម្មហិរញ្ញវត្ថុដែលបង្កើនអត្ថប្រយោជន៍ថែម ទៀតសំរាប់អតិថិជន ។

ស្ថាបនិកឧស្សាហកម្មថ្មី

យើងនឹងធ្វើការដើម្បីឱ្យក្លាយជាមេដឹកនាំក្នុងការ បង្កើត និងសាបព្រោះឧស្សាហកម្មស្នូលនៅសតវត្សរ៍ ទី២១ ។

ស្វ័យវិវឌ្ឍន៍កម្ម

យើងនឹងបន្តធ្វើជាក្រុមហ៊ុនមួយដែលវិវឌ្ឍន៍នូវធនៈផ្ទាល់របស់ ខ្លួនតាមរយៈការបង្កើត ក្រុមហ៊ុនដែលសម្រប ទៅតាមការផ្លាស់ប្តូរ នៅក្នុងបរិស្ថានប្រតិបត្តិការ និង ដាក់បញ្ចូល "ភាពប៊ុនប្រសព្វ" រួមនិង "ការផ្លាស់ប្តូរដោយខ្លួនឯង" ជាផ្នែកមួយនៃ DNA របស់ក្រុមហ៊ុនរបស់ខ្លួន ។



ទំនួលខុសត្រូវសង្គម

យើងនឹងធានាថា ក្រុមហ៊ុននីមួយៗនៅ SBIH Group ទទួលស្គាល់នូវការទទួលខុស ត្រូវសង្គមរបស់ខ្លួនក្នុងនាមជាសមាជិកសង្គមខណៈពេលដែលកំពុងបំពេញតម្រូវការ នៃ តួអង្គពាក់ព័ន្ធរបស់ខ្លួន ដោយរួមចំណែកក្នុងការលើកស្ទួយសង្គម ។

ទស្សនៈវិស័យនៃ SBIH Group (បង្កើតឡើងនៅខែ មេសា ២០០៨)

- បង្កើនប្រាក់ចំណូលប្រតិបត្តិដល់ទៅ ១០០ពាន់លានយ៉េន ក្នុងរយៈពេល៥ឆ្នាំ (ឆ្នាំបញ្ចប់នៅ ខែមីនា ឆ្នាំ២០១៣)
- ពង្រីកការគ្រប់គ្រងអចលនទ្រព្យ និងជំនួញពួកពួកណាស់និងវិនិយោគធនាគារដល់ទៅ២/៣ នៃចំណូលប្រតិបត្តិការ នៅត្រីមខែមីនា ២០១៣ ជាមួយអាជីវកម្មទាំងអស់ផ្សេងទៀតមានចំនួន១/៣ដែលនៅសល់
- ផ្លាស់ប្តូរSBIH Group ឱ្យទៅជាអង្គការពិភពលោកដែលរកប្រាក់ចំណូលប្រតិបត្តិបានពាក់កណ្តាលនៅក្រៅប្រទេសជប៉ុន នៅឆ្នាំបញ្ចប់នៅត្រីមខែមីនា ២០១៣ ។


យុទ្ធសាស្ត្រអាជីវកម្មរបស់ SBI Holdings

របាយការណ៍ប្រចាំឆ្នាំ ២០០៩ របស់ SBI Holding, Inc.


ព័ត៌មានសង្ខេបរបស់ SBIH

អនុភាពចំណូលប្រតិបត្តិការ ធៀបជាមួយនិង
ការប្រែប្រួលចំណូលគ្មានចំណូលប្រតិបត្តិការ
(២០០៧ និង ២០០៨)

ចំណូលប្រតិបត្តិការ
(ពាន់លានយ៉េន)




ចំណូលប្រតិបត្តិការ (ខាត)
(ពាន់លានយ៉េន)



ចំណូលប្រតិបត្តិការតាមផ្នែក
(ភាគហ៊ុននៃចំណូលរួមបញ្ចូលគ្នានៅក្នុងឆ្នាំដែលបញ្ចប់ក្នុងខែមីនា ឆ្នាំ២០០៨ និង ២០០៩)


វិនិយោគភាគហ៊ុន
94.2% 54.7 ពាន់លានយ៉េន

សេវាកម្មផ្តល់ប្រឹក្សា
5.8% 3.3 ពាន់លានយ៉េន




វិនិយោគភាគហ៊ុន
80.9% 12.9 ពាន់លានយ៉េន

សេវាកម្មផ្តល់ប្រឹក្សា
19.1% 3.1 ពាន់លានយ៉េន




អាជីវកម្មភាគហ៊ុន
98.7% 67.6 ពាន់លានយ៉េន

របស់របរប្រើប្រាស់ រយៈពេលយូរ
1.3% 0.9 ពាន់លានយ៉េន



អាជីវកម្មភាគហ៊ុន
98.8% 48.6 ពាន់លានយ៉េន

របស់របរប្រើប្រាស់ រយៈពេលយូរ
1.2% 0.6 ពាន់លានយ៉េន




អាជីវកម្មផ្សារ
18.9% 4.3 ពាន់លានយ៉េន

ផលិតផលហិរញ្ញវត្ថុ
43.3% 9.7 ពាន់លានយ៉េន

ដំណោះស្រាយហិរញ្ញវត្ថុ
18.2% 4.1 ពាន់លានយ៉េន

អាជីវកម្មផ្សេង
18.2% 4.1 ពាន់លានយ៉េន

អាជីវកម្មថ្មី
1.4% 0.3 ពាន់លានយ៉េន




អាជីវកម្មផ្សារ
20.9% 4.7 ពាន់លានយ៉េន

ផលិតផលហិរញ្ញវត្ថុ
35.4% 8.0 ពាន់លានយ៉េន

ដំណោះស្រាយហិរញ្ញវត្ថុ
20.0% 4.5 ពាន់លានយ៉េន

អាជីវកម្មផ្សេង
19.2% 4.3 ពាន់លានយ៉េន


អាជីវកម្មថ្មី
4.5% 1.0 ពាន់លានយ៉េន



អាជីវកម្មអចលនទ្រព្យ
73.4% 55.1 ពាន់លានយ៉េន

អាជីវកម្មអចលនទ្រព្យហិរញ្ញវត្ថុ
9.0% 6.7 ពាន់លានយ៉េន

អាជីវកម្មប្រព័ន្ធរស់នៅ
17.6% 13.2 ពាន់លានយ៉េន




អាជីវកម្មអចលនទ្រព្យ
44.9% 18.4 ពាន់លានយ៉េន

អាជីវកម្មអចលនទ្រព្យហិរញ្ញវត្ថុ
19.3% 7.9 ពាន់លានយ៉េន

អាជីវកម្មប្រព័ន្ធរស់នៅ
35.8% 14.7 ពាន់លានយ៉េន



ផែនការប្រព័ន្ធ, ការបង្កើត និង ប្រតិបត្តិការ
100.0% 0.3 ពាន់លានយ៉េន



ផែនការប្រព័ន្ធ, ការបង្កើត និង ប្រតិបត្តិការ
100.0% 6.4 ពាន់លានយ៉េន

ធនាគារភ្នំពេញពាណិជ្ជ សន្យានាំមកនូវអនាគតដ៏ត្រចះ ត្រចង់ដល់ប្រទេសកម្ពុជា

ប្រជាជនកម្ពុជាអាចសំលឹងទៅរកអនាគតដ៏ត្រចះត្រចង់ និង ទទួលយកមោទនភាពដែលជាប្រជាជនដើមនៃអាណាចក្រអង្គរ ។
ធនាគារ ភ្នំពេញ ពាណិជ្ជ បានរៀបចំខ្លួនជាមួយចំណេះដឹងហិរញ្ញវត្ថុដែលមានលក្ខណៈវិជ្ជាជីវៈ និង ប្រព័ន្ធវិទ្យាសាស្ត្រ ដើម្បីពង្រីកទ្រព្យ
សកម្មដែលមានតំលៃរបស់អតិថិជនគ្រប់គ្នា ដើម្បីលើកតម្កើងប្រសិទ្ធភាពអោយខ្ពស់បំផុត ។

ទ្រព្យសកម្មដែលអតិថិជនប្រគល់ មកអោយ ធនាគារ ភ្នំពេញ ពាណិជ្ជ ជាមូលដ្ឋាននៃការរីកចំរើនរបស់ប្រទេសកម្ពុជា ហើយយើង នឹង
ប្រើប្រាស់រាល់លទ្ធភាពដែលមាន ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កា ពីមូលដ្ឋានដ៏មានតំលៃនេះ ។
យើងនឹងផ្តល់ជូនអតិថិជនរបស់យើងជាមួយសេវាកម្មហិរញ្ញវត្ថុ ដែលប្លែកពីគេនឹងមិនធ្លាប់ជួបពីមុន ដែលជាផ្នែកមួយនៃការសន្យា
របស់យើង ដើម្បីបន្តការអភិវឌ្ឍន៍តំលៃនិមិត្តសញ្ញារបស់ប្រទេសកម្ពុជា ។



ធនាគារភ្នំពេញពាណិជ្ជ



ធនាគារសញ្ជ័យយធន
យុនដាយស៊ីស



ក្រុមហ៊ុន **SBI**





ធនាគារ ភ្នំពេញ ពាណិជ្ជ
Phnom Penh Commercial Bank

របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករឯករាជ្យ

សំរាប់ការិយបរិច្ឆេទពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៩ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩

មាតិកា

	ទំព័រ
1. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	90
2. របាយការណ៍របស់សវនករឯករាជ្យ	94
3. តារាងតុល្យការ	96
4. របាយការណ៍លទ្ធផល	97
5. របាយការណ៍បំរែបំរួលមូលនិធិម្ចាស់ហ៊ុន	98
6. របាយការណ៍ចលនាសាច់ប្រាក់	99
7. កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ	100



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

បណ្តាគណៈនាយក មានក្តីសោមនស្សរីករាយធ្វើការដាក់ជូនពិនិត្យនូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួច សំរាប់ ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩ ។

សកម្មភាពចំបង

សកម្មភាពចំបងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធផ្សេងៗទៀត ។

ពុំមានការផ្លាស់ប្តូរជាសារវិន្តលើសកម្មភាពចំបងរបស់ធនាគារនៅក្នុងកំឡុងពេលហិរញ្ញវត្ថុនេះទេ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩ មានដូចខាងក្រោម៖

	ដុល្លារអាមេរិក
ចំណេញមុនបង់ពន្ធ	381,235
ពន្ធលើប្រាក់ចំណេញ	(21,816)
ចំណេញសុទ្ធសំរាប់ការិយបរិច្ឆេទ	<u>359,419</u>

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយគណៈនាយកមិនបានស្នើឱ្យមានការបង់ភាគលាភ សំរាប់ការិយបរិច្ឆេទ ដែលត្រូវត្រួតពិនិត្យនេះទេ ។

ដើមទុន

ពុំមានការផ្លាស់ប្តូរនូវភាគហ៊ុនរបស់ធនាគារដែលបានចុះបញ្ជី និងបានបែងចែក សំរាប់ការិយបរិច្ឆេទ ដែលត្រូវ ត្រួតពិនិត្យនេះទេ ។

នៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០០៩ ធនាគារជាតិនៃកម្ពុជា បានអនុម័តឱ្យធនាគារ រួចផុតពី ផែនការបង្កើនដើមទុនអនុលោម តាមប្រកាសលេខ ៨៧-០៨-១៩៣ប្រក របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៨ ដោយសារតែ SBI Holding Inc ជាភាគទុនិកធំមានឥទ្ធិពល និងដែលកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅប្រទេស ជប៉ុន បានបំពេញនូវ ចំណាត់ថ្នាក់វិនិយោគ ទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ។



ទុនបំរុង និងសិវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបំរុង និងសិវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការ បង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុនេះ ។

ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង គណៈនាយកបានចាត់វិធានការណ៍ដែលមានមូលដ្ឋាន សមរម្យដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់និងការ ធ្វើសិវិធានធនលើ ឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយគណៈនាយកមានការជឿជាក់ថា រាល់ឥណទាន និងបុរេប្រទាន ដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល ហើយសិវិធានធន គ្រប់គ្រាន់ត្រូវបាន កំណត់ឡើងសំរាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយកពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យចំនួននៃការលុបបំបាត់ចោល ឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសិវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅ ក្នុងរបាយការណ៍ ហិរញ្ញវត្ថុនេះ មានចំនួនមិនគ្រប់គ្រាន់រហូតដល់កំរិតសារវន្តណាមួយនោះទេ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងគណៈនាយកបានចាត់វិធានការណ៍ដែលមានមូលដ្ឋាន សមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ក្រៅពីបំណុល ដែលបានកត់ត្រានៅក្នុងបញ្ជី គណនេយ្យរបស់ធនាគារ ហើយដែលមានតម្លៃមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថានឹង អាចលក់បានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយកពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម ចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយកពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការ អនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងទ្រព្យអកម្មផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន:

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះ បំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពី ប្រតិបត្តិការ អាជីវកម្មធម្មតារបស់ធនាគារ ។

តាមមតិរបស់គណៈនាយក ពុំមានបំណុលយថាហេតុ ឬទ្រព្យអកម្មផ្សេងៗទៀតរបស់ធនាគារដែលត្រូវបំពេញ ឬអាច នឹងត្រូវ បំពេញក្នុងកំឡុងពេលដប់ពីរខែ បន្ទាប់ពីថ្ងៃបញ្ចប់នៃការិយបរិច្ឆេទ ដែលនឹងធ្វើឱ្យមានផលប៉ះពាល់ ឬអាច នឹងប៉ះពាល់ដល់លទ្ធ ភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃ កំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ គណៈនាយករបស់ធនាគារពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនបានរំកិលនៅក្នុងរបាយ ការណ៍នេះឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឱ្យមានតួលេខនៃចំនួនណាមួយដែលបាន បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិយោបល់របស់គណៈនាយក លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទនេះមិនមានផល ប៉ះពាល់ជា សារវ័ន្តណាមួយដល់ចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវ័ន្ត និងមិនប្រក្រតីនោះ ទេ ។ គណៈនាយកក៏មានយោបល់ផងដែរថា នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវ័ន្ត និងមិនប្រក្រតីកើត មានឡើង ដែលអាចនាំឱ្យប៉ះ ពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍ នេះបានរៀបចំឡើងនោះទេ ។

គណៈនាយក

គណៈនាយកដែលបានបម្រើការងារតាំងពីកាលបរិច្ឆេទនៃរបាយការណ៍ចុងក្រោយ៖

- លោក Kim Yang Jin
- លោក Lee Yong Man (លាលែងនៅថ្ងៃទី 11 ខែ សីហា 2009)
- លោក Yoshimi Takahashi (លាលែងនៅថ្ងៃទី 28 ខែ សីហា 2009)
- លោក Eiichiro So (តែងតាំងនៅថ្ងៃទី 28 សីហា 2009)
- លោក Ha Hong Sik (តែងតាំងនៅថ្ងៃទី 28 សីហា 2009)

ចំណែកហ៊ុនរបស់គណៈនាយក

ពុំមានគណៈនាយកណាម្នាក់កាន់កាប់ ឬមានការទាក់ទិនផ្ទាល់នៅក្នុងភាគហ៊ុនរបស់ធនាគារ នៅក្នុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់គណៈនាយក

នៅក្នុង និងចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាគូភាគីមួយក្នុងគោលបំណង ជួយ ដល់គណៈនាយករបស់ធនាគារដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដោយមធ្យោបាយនៃការទិញយកភាគហ៊ុន ឬលិខិតឥណទាន ពីធនាគារ ឬពីក្រុមហ៊ុនដទៃទៀតទេ ។

នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុពុំមានគណៈនាយករបស់ធនាគារណាម្នាក់បានទទួលឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ ណាមួយ (ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូលនៅក្នុងចំនួនបរិច្ចាគសរុបទទួលបាន ឬដល់កំណត់ទទួលបានដោយគណៈនាយក ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយ ធនាគារ ឬដោយក្រុមហ៊ុនពាក់ព័ន្ធ មួយជាមួយនឹងក្រុមហ៊ុនដែលគណៈនាយកនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលគណៈនាយកនោះមានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ ។



ការទទួលខុសត្រូវរបស់គណៈនាយកលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវ ភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009 និងនូវលទ្ធផល នៃប្រតិបត្តិការអាជីវកម្ម បំរែបំរួលមូលនិធិម្ចាស់ហ៊ុន និងស្ថានភាពចលនាសាច់ប្រាក់សំរាប់ការិយបរិច្ឆេទបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ នេះក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និង ប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តន៍ឱ្យបានជាប់លាប់ ។
- ខ) គោរពទៅតាមស្តង់ដារគណនេយ្យកម្ពុជានិងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការ កំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រសិនបើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវគឺត្រូវ បង្ហាញ និងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- គ) រក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធិភាព ។
- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែមានករណីមិនសមរម្យ ក្នុង ការសន្មតថា ធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគតដែលគិតទុកជាមុន និង
- ង) ត្រួតពិនិត្យនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធិភាពលើរាល់សេចក្តីសំរេចដែលមានសារៈសំខាន់ទាំងឡាយដែល ប៉ះពាល់ដល់ សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះ បញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធនាគារអះអាងថា បានអនុវត្តនូវរាល់តម្រូវការដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសំរេចរបស់ក្រុមប្រឹក្សាភិបាល៖


 លោក Kim Yang Jin
 អគ្គនាយក / នាយកប្រតិបត្តិ


 លោក Ha Hong Sik
 នាយក

រាជធានីភ្នំពេញ ថ្ងៃទី 30 MAR 2010



របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះម្ចាស់ភាគហ៊ុន ធនាគារ ភ្នំពេញ ពាណិជ្ជ

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ហៅកាត់ថា (“ធនាគារ”) ដែលរួមមាន តារាង តុល្យការនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009 និងរបាយការណ៍លទ្ធផល របាយការណ៍បំរែបំរួល មូលនិធិម្ចាស់ហ៊ុន និងរបាយការណ៍ចលនាសាច់ ប្រាក់ សំរាប់ការិយបរិច្ឆេទបញ្ចប់ និងសេចក្តីសង្ខេបលើគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងកំណត់ សំគាល់ផ្សេងៗ ដែលបាន បង្ហាញនៅទំព័រទី 7 ដល់ទី 48 ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងរបស់ធនាគារ មានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃ របាយការណ៍ ហិរញ្ញវត្ថុនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារ ជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការ រៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការទទួលខុសត្រូវនេះ រួមមាន ការបង្កើត ការអនុវត្តន៍ និងការរក្សានូវ ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការរៀបចំនិងការបង្ហាញនូវភាពពិតនិងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុឱ្យជឿជាក់បំផុតពាក់បុស ជាសារវិន័យ ដោយសារតែការក្លែងបន្លំ ឬការភាន់ ច្រឡំ ការជ្រើសរើស និងការអនុវត្តន៍នូវគោលនយោបាយគណនេយ្យដែលសមស្រប និងការប្រើប្រាស់នូវគណនេយ្យ ប៉ាន់ស្មាន ដែលសមស្របទៅតាមកាលៈទេសៈ ។

ការទទួលខុសត្រូវរបស់សវនករ

ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺការបញ្ចេញមតិយោបល់លើរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដោយផ្អែកទៅលើការធ្វើ សវនកម្មរបស់ យើងខ្ញុំ ។ យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ ។ ស្តង់ដារទាំងនេះ តម្រូវឱ្យយើងខ្ញុំអនុវត្តទៅ តាមតម្រូវការក្រុមសិល្បធម៌ដែលពាក់ព័ន្ធ ដោយគ្រោងនឹងធ្វើសវនកម្ម ដើម្បីទទួលបាននូវអំណះអំណាងយ៉ាងសមហេតុផលថារបាយ ការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវិន័យឡើយ ។

ការធ្វើសវនកម្ម រួមមានការអនុវត្តន៍នូវបណ្តានិក្ខេបវិធីត្រួតពិនិត្យ ដើម្បីទទួលបាននូវភស្តុតាងដែលទាក់ទងទៅនឹង បរិមាណទឹកប្រាក់ និងកំណត់បង្ហាញទាំងឡាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការជ្រើសរើសនិក្ខេបវិធីទាំងនេះ គឺផ្អែកទៅលើការវិនិច្ឆ័យរបស់យើងខ្ញុំដែល រួមមានការប៉ាន់ប្រមាណទៅលើហានិភ័យដែលមានផលប៉ះពាល់ជាសារវិន័យលើ របាយការណ៍ហិរញ្ញវត្ថុដែលបណ្តាល មកពីការ ក្លែងបន្លំ ឬការភាន់ច្រឡំ ។ នៅក្នុងការប៉ាន់ប្រមាណហានិភ័យទាំង នោះយើងខ្ញុំធ្វើការពិចារណាទៅលើការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការ រៀបចំ និងការបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីធ្វើសវនកម្មឱ្យសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោល បំណងដើម្បីបញ្ចេញមតិយោបល់ទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ ។

ការធ្វើសវនកម្មក៏រួមមានការវាយតម្លៃទៅលើភាពសមស្របនៃគោលការណ៍គណនេយ្យដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុ ផលនៃគណនេយ្យប៉ាន់ស្មានសំខាន់ៗដែលធ្វើឡើងដោយគណៈគ្រប់គ្រង ព្រមទាំងការវាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសំរាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញ មតិរបស់យើងខ្ញុំ ។



មតិយោបល់

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃ ស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009 ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាព ចលនាសាច់ប្រាក់របស់ធនាគារសំរាប់ ការិយបរិច្ឆេទបញ្ចប់ ដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009 និងសំរាប់ការិយបរិច្ឆេទបញ្ចប់ ត្រូវបាន ប្តូរទៅជាប្រាក់ រៀល ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការ រៀបចំ និងការកំណត់ បង្ហាញនៅក្នុងរបាយ ការណ៍ហិរញ្ញវត្ថុ ។ យើងខ្ញុំបានធ្វើសវនកម្មទៅលើការប្តូរនូវរូបិយប័ណ្ណនេះ ហើយតាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុ ដែលបានបង្ហាញជាដុល្លារអាមេរិក ត្រូវបានប្តូរទៅជា ប្រាក់រៀលដោយផ្អែកលើមូលដ្ឋាន ដែលបានបង្ហាញនៅ ក្នុងកំណត់សំគាល់ទី 4 នៃរបាយការណ៍ហិរញ្ញវត្ថុ ។

តំណាងក្រុមហ៊ុន ខេភីអិចស៊ី ខេមបូឌា ចំកាត់



Craig McDonald

Audit Partner

រាជធានីភ្នំពេញ ថ្ងៃទី 30 ខែមីនា ឆ្នាំ2010

តារាងតុល្យការ

តារាងតុល្យការ
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009

	កំណត់សំគាល់	2009		2008
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់ និងសមតុល្យធនាគារ	5	3,162,752	13,185,513	2,923,935
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	6	14,649,436	61,073,499	7,605,430
ឥណទាន និងបុរេប្រទានសុទ្ធ	7	12,660,418	52,781,283	5,288,399
ទ្រព្យសកម្មផ្សេងៗ	8	266,758	1,112,114	154,170
ប្រាក់បញ្ញើតម្កល់តាមច្បាប់	9	2,227,000	9,284,363	1,980,000
ទ្រព្យសកម្មអរូបិយ	10	335,221	1,397,536	436,908
អចលនទ្រព្យ និងទ្រព្យសម្ភារៈ	11	743,574	3,099,960	821,046
សរុបទ្រព្យសកម្ម		34,045,159	141,934,268	19,209,888
ទ្រព្យអកម្ម និងមូលនិធិម្ចាស់ហ៊ុន				
ប្រាក់បញ្ញើរបស់អតិថិជន	12	4,978,294	20,754,508	700,237
ប្រាក់បញ្ញើរបស់ធនាគារ	13	14,144,912	58,970,138	3,995,565
ទ្រព្យអកម្មផ្សេងៗ	14	76,924	320,696	30,104
សិទ្ធិធានសំរាប់ពន្ធលើប្រាក់ចំណេញ	20	2,544	10,606	916
សរុបទ្រព្យអកម្ម		19,202,674	80,055,948	4,726,822
មូលនិធិម្ចាស់ហ៊ុន				
ដើមទុន	15	15,000,000	62,535,000	15,000,000
ប្រាក់ខាតបង្គរ		(157,515)	(656,680)	(516,934)
សរុបមូលនិធិម្ចាស់ហ៊ុន		14,842,485	61,878,320	14,483,066
សរុបទ្រព្យអកម្ម និងមូលនិធិម្ចាស់ហ៊ុន		34,045,159	141,934,268	19,209,888

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាបត្រិយបទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។



របាយការណ៍លទ្ធផល

សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី

4 ខែ មិថុនា ឆ្នាំ 2008 ដល់

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008

		2009		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008
	កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	16	1,883,507	7,852,341	190,374
ចំណាយលើការប្រាក់	17	(322,192)	(1,343,218)	(12,887)
ចំណូលសុទ្ធពីការប្រាក់		1,561,315	6,509,123	177,487
ចំណូលលើកំរៃជើងសារ និងថ្លៃឈ្នួល	18	346,333	1,443,862	34,261
ចំណាយរដ្ឋបាលទូទៅ	19	(1,442,857)	(6,015,271)	(673,539)
សិទ្ធិធនធានសំរាប់ឥណទាន និងបុរេប្រទាន				
ជាប់សង្ស័យ	7	(83,556)	(348,345)	(53,418)
ចំណេញ (ខាត) មុនបង់ពន្ធ		381,235	1,589,369	(515,209)
ពន្ធលើប្រាក់ចំណេញ	20	(21,816)	(90,951)	(1,725)
ចំណេញ/(ខាត) សុទ្ធសំរាប់ការិយបរិច្ឆេទ		359,419	1,498,418	(516,934)

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាបតីដ្ឋានបទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។



របាយការណ៍បំរែបំរួលមូលនិធិម្ចាស់ហ៊ុន

សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009

	ដើមទុន ដុល្លារអាមេរិក	ប្រាក់ខាតបង្គរ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០០៨	15,000,000	-	15,000,000
ប្រាក់ខាតសុទ្ធសំរាប់ការិយបរិច្ឆេទ	-	(516,934)	(516,934)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៨	15,000,000	(516,934)	14,483,066
ចំណេញសុទ្ធសំរាប់ការិយបរិច្ឆេទ	-	359,419	359,419
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩	15,000,000	(157,515)	14,842,485
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩ (ពាន់រៀល)	62,535,000	(656,680)	61,878,320



របាយការណ៍ចលនាសាច់ប្រាក់

សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី

4 ខែ មិថុនា ឆ្នាំ 2008 ដល់

2009 ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008

	កំណត់សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចលនាសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
សាច់ប្រាក់សុទ្ធពី (ប្រើប្រាស់ក្នុង) សកម្មភាពប្រតិបត្តិការ				
	21	8,591,170	35,816,588	(6,700,582)
ចលនាសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ការទិញអចលនទ្រព្យ និងទ្រព្យសម្ភារៈ				
		(202,167)	(842,834)	(914,233)
ការទិញទ្រព្យសកម្មអរូបិយ				
		(750)	(3,127)	(461,250)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ				
		(202,917)	(845,961)	(1,375,483)
ចលនាសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
ដើមទុនបានបែងចែក				
		-	-	15,000,000
សាច់ប្រាក់សុទ្ធទទួលបាន ពីសកម្មភាព ហិរញ្ញប្បទាន				
		-	-	15,000,000
ការកើនឡើងសុទ្ធនៃសាច់ប្រាក់ និង				
សាច់ប្រាក់សមមូល				
		8,388,253	34,970,627	6,923,935
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាដើមការិយបរិច្ឆេទ				
		6,923,935	28,865,885	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូល				
នាចុងការិយបរិច្ឆេទ				
	22	15,312,188	63,836,512	6,923,935

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាបតិដ្ឋានបទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។



កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

1. រចនាសម្ព័ន្ធ និងសកម្មភាពចំបង

ធនាគារ ភ្នំពេញ ពាណិជ្ជ ហៅកាត់ថា (“ធនាគារ”) បានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា ជាក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំរិត នៅថ្ងៃទី 4 ខែ មិថុនា ឆ្នាំ 2008 ក្រោមការចុះបញ្ជី ពាណិជ្ជកម្មលេខ Co-4898/08E និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការ អាជីវកម្មធនាគារពាណិជ្ជចាប់ពីថ្ងៃទី 27 ខែ សីហា ឆ្នាំ 2008 ។ ធនាគារបានចាប់ផ្តើមប្រតិបត្តិការជា ផ្លូវការនៅថ្ងៃទី 1 ខែ កញ្ញា ឆ្នាំ 2008 ។

សកម្មភាពចំបងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើរាល់សកម្មភាពអាជីវកម្មធនាគារ និងការផ្តល់ នូវសេវាកម្មហិរញ្ញវត្ថុ ដែលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ធនាគារមានសាខាចំនួន 2 នៅក្នុងរាជធានីភ្នំពេញ ។

ធនាគារមានបុគ្គលិកសរុបចំនួន 30 នាក់ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009 (2008 : 23 នាក់) ។

2. មូលដ្ឋានទូទៅនៃការរៀបចំ

(ក) របាយការណ៍នៃការអនុវត្តតាម

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងស្របតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ ធនាគារជាតិ នៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានអនុញ្ញាតិ និងសំរេចអនុម័តឱ្យប្រើប្រាស់ ដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី 30 ខែ មីនា ឆ្នាំ 2010 ។

(ខ) គោលការណ៍នៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើម ។

(គ) រូបិយប័ណ្ណសំរាប់ការវាស់វែង និងការកំណត់បង្ហាញ

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺប្រាក់រៀល ។ ដោយសារធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និង កត់ត្រារាល់បញ្ជី គណនេយ្យរបស់ខ្លួនផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក គណៈគ្រប់គ្រងក៏បានកំណត់ប្រាក់ ដុល្លារអាមេរិកជារូបិយប័ណ្ណសំរាប់ការវាស់វែង និងការកំណត់បង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ច នៃប្រទេសព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ ធនាគារ ។

សកម្មភាពប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារ អាមេរិក ដោយប្រើប្រាស់អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។ ទ្រព្យសកម្ម និងទ្រព្យអកម្មដែលជា រូបិយប័ណ្ណផ្សេងទៀតក្រៅ ពីដុល្លារអាមេរិក នាថ្ងៃតារាងតុល្យការ ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក ដោយប្រើប្រាស់អត្រានាថ្ងៃតារាងតុល្យការ ។ ភាពលំអៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។



(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មត ដែលប៉ះពាល់ដល់ ការអនុវត្តន៍ នូវគោលការណ៍គណនេយ្យ និងចំនួននៃទ្រព្យសកម្ម ទ្រព្យអកម្ម ចំណូល និងចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ការប៉ាន់ស្មាន និងការសន្មត ត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែទៅលើគណនេយ្យប៉ាន់ស្មាន ត្រូវបាន ទទួលស្គាល់ និងកត់ត្រានៅក្នុងការិយបរិច្ឆេទដែលការប៉ាន់ស្មាននោះត្រូវបានត្រួតពិនិត្យឡើងវិញ និងនៅក្នុង កំឡុងការិយបរិច្ឆេទដែលផលប៉ះពាល់នោះនឹងកើតមានឡើងនាពេលអនាគត ។

ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យចំបង ត្រូវបានអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ រួមមានការប៉ាន់ស្មាននូវចំនួនដែលអាចប្រមូលបានមកវិញពីឥណទាន និងបុរេប្រទាន ដែលបានបង្ហាញនៅក្នុងគោល នយោបាយគណនេយ្យដោយឡែកក្នុងកំណត់សំគាល់ទី 3(ង) ។

3. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ ត្រូវបានអនុវត្តដោយធនាគារ ក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុនេះ ។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុរបស់ធនាគារ រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ការផ្តល់ឥណទានទ្រព្យសកម្មផ្សេងៗ ប្រាក់បញ្ញើ និងទ្រព្យអកម្មផ្សេងៗ ។ គោលនយោបាយគណនេយ្យលើការ ទទួលស្គាល់ និង ការវាយតម្លៃនូវសមាសធាតុទាំងនេះ ត្រូវបានបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យ ដោយឡែកពីគ្នា ។

(ខ) ព័ត៌មានវិយោគកម្ម

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនតែលើសកម្មភាពជាធនាគារពាណិជ្ជ និង ស្ថិតនៅក្នុងដែនភូមិសាស្ត្រតែមួយគឺព្រះរាជាណាចក្រកម្ពុជា ។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើគ្មានកាលកំណត់ និង ការវិនិយោគរយៈពេលខ្លីដែលអាចប្តូរជាសាច់ប្រាក់បានក្នុងរយៈពេល 3 ខែឬតិចជាងនេះចាប់ពីពេលបានទិញ ហើយដែលអាចប្តូរជាសាច់ប្រាក់បានដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

(ឃ) ឥណទាន និងបុរេប្រទាន

ឥណទាន និងបុរេប្រទានផ្តល់ឱ្យអតិថិជន ត្រូវបានកត់ត្រានៅក្នុងតារាងតុល្យការតាមប្រាក់ដើម ដកចេញនូវ ចំនួនទាំងឡាយណាដែលបានលុបចោល ឬធ្វើសិរិទ្ធនសំរាប់ឥណទាន និងបុរេ ប្រទានអាក្រក់ និង ជាប់សង្ស័យ ។

(ង) សិរិទ្ធនសំរាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន និងបុរេប្រទានត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាពនៃការទូទាត់សងរបស់ដៃគូ ពាណិជ្ជកម្ម ។ សមត្ថភាពនៃការទូទាត់សងនេះត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទពិសោធន៍ នៃការទូទាត់សងពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុលអាជីវកម្ម និងលំហូរសាច់ប្រាក់នាពេលអនាគតលទ្ធភាព និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារដែល

ប្រមូលបាន ។

បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សង ត្រូវបានយកមកគិត ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	
	2009	2008
បំណុលធម្មតា/ស្តង់ដារ	<30 ថ្ងៃ	<90 ថ្ងៃ
បំណុលឃ្នាំមើល	>30 ថ្ងៃ- 90 ថ្ងៃ	មិនមាន
បំណុលក្រោមស្តង់ដារ	>90 ថ្ងៃ - 180 ថ្ងៃ	>90 ថ្ងៃ - 180 ថ្ងៃ
បំណុលជាប់សង្ស័យ	>180 ថ្ងៃ - 360 ថ្ងៃ	>180 ថ្ងៃ - 360 ថ្ងៃ
បំណុលបាត់បង់	លើសពី 360 ថ្ងៃ	លើសពី 360 ថ្ងៃ

សិរិធានធនសំរាប់ឥណទាន និងបុរេប្រទានជាប់សង្ស័យអប្បបរមា ត្រូវបានកំណត់ដោយផ្អែកទៅតាមចំណាត់ ថ្នាក់ដែលបានចាត់ថ្នាក់ ។ នៅពេលមានព័ត៌មានដែលអាចទុកចិត្តបានថា បំណុលបាត់បង់កើតមានឡើងច្រើន ជាងតម្រូវការអប្បបរមា នោះសិរិធានធនបន្ថែមនឹងត្រូវបានគេធ្វើឡើង ។

ចំណាត់ថ្នាក់	សិរិធានធនអប្បបរមា	
	2009	2008
បំណុលធម្មតាស្តង់ដារ	1%	-
បំណុលឃ្នាំមើល	3%	-
បំណុលក្រោមស្តង់ដារ	20%	10%
បំណុលជាប់សង្ស័យ	50%	30%
បំណុលបាត់បង់	100%	100%

ការប្រែប្រួលលើសិរិធានធនអប្បបរមា ត្រូវបានអនុវត្តនាការិយបរិច្ឆេទបច្ចុប្បន្ននិងពេលអនាគត ហើយ លទ្ធផលពីការកើនឡើងនៃសិរិធានធនសំរាប់ឥណទាន និងបុរេប្រទាន និងជាប់សង្ស័យ សំរាប់ការិយបរិច្ឆេទនេះ មានចំនួនប្រហែល 9,000 ដុល្លារអាមេរិក ។

សិរិធានធនខាងលើត្រូវបានធ្វើឡើងដោយមិនគិតពីតម្លៃនៃទ្រព្យបញ្ចាំទេ លើកលែងតែទ្រព្យបញ្ចាំ នោះជាសាច់ប្រាក់ដែល បានតម្កល់នៅធនាគារ ហើយក្នុងករណីដែលឥណទាន និងបុរេប្រទាន ចាត់ថ្នាក់ជាឥណទានបាត់បង់នោះទ្រព្យបញ្ចាំនឹង អាចត្រូវបានពិចារណា ប៉ុន្តែតម្លៃទីផ្សារដែល បានស្ថានលើទ្រព្យបញ្ចាំនោះត្រូវមានការអនុម័តយល់ព្រមពីធនាគារជាតិនៃ កម្ពុជាដោយផ្អែកតាមករណីមួយដោយឡែកៗពីគ្នា ។

សិរិធានធនចំពោះឥណទានដែលបានលុបបំបាត់ចោលពីមុន និងការបញ្ចូលមកវិញនូវសិរិធានធនពីមុនត្រូវបានបង្ហាញដាច់



ដោយឡែករួមជាមួយនឹងសិទ្ធិធនធានសុទ្ធរបស់បំណុលអាក្រក់ និងជាប់ សង្ស័យក្នុងរបាយការណ៍លទ្ធផល ។

ឥណទានដែលមិនអាចទាមទារបាន ឬចំណែកនៃឥណទានដែលបានចាត់ថ្នាក់ជាឥណទានអាក្រក់ត្រូវ បានកាត់ចេញបន្ទាប់ពីមាន ការគិតគូរទៅលើតម្លៃលក់បាននៃទ្រព្យបញ្ចាំហើយប្រសិនបើនៅពេល ដែលអ្នកគ្រប់គ្រងវិនិច្ឆ័យ ឃើញថា ពុំមានសង្ឃឹម នឹងទាមទារបាននូវឥណទានទាំងនោះមកវិញទេ ។

(ច) ប្រាក់បញ្ញើ និងប្រាក់តំកល់នៅធនាគារនានា

ប្រាក់បញ្ញើ និងប្រាក់តំកល់នៅធនាគារនានា ត្រូវបានកត់ត្រាតាមតម្លៃដើម ។

(ឆ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលបានរំពឹងថានឹងទទួលបាន ។

(ជ) ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានសូហ្វីវែរកុំព្យូទ័រ(Moneta) និងSWIFT សូហ្វីវែរ ត្រូវបាន កត់ត្រាតាម តម្លៃដើមដកវិលាចបង្ករ និងឱនភាពនៃតម្លៃប្រសិនបើមាន ។

វិលាចលើទ្រព្យសកម្មអរូបិយត្រូវបានបញ្ចូលជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែក លើមូលដ្ឋានវិលាចចេរ តាមអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្មអរូបិយនីមួយៗ ដែលមានអត្រា វិលាចប្រចាំឆ្នាំ ដូចខាងក្រោម:

សូហ្វីវែរកុំព្យូទ័រ(Moneta)	20%
SWIFT សូហ្វីវែរ	50%

(ឈ) អចលនទ្រព្យ និងទ្រព្យសម្ភារៈ

1. អចលនទ្រព្យ និងទ្រព្យសម្ភារៈ ត្រូវបានកត់ត្រាតាមតម្លៃដើមដកវិលាចបង្ករ និងការខាតបង់នៃឱនភាពតម្លៃ បង្ករ ប្រសិនបើមាន ។ នៅពេលដែលធាតុនៃទ្រព្យសម្បត្តិរួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាល កំណត់ ប្រើប្រាស់ខុសៗគ្នា អចលនទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងគ្នានៃអចលនទ្រព្យ និងទ្រព្យសម្ភារៈ ។

2. វិលាចលើអចលនទ្រព្យ និងទ្រព្យសម្ភារៈ ត្រូវបានបញ្ចូលជាចំណាយនៅក្នុងរបាយការណ៍លទ្ធផល ដោយផ្អែកលើ មូលដ្ឋានវិលាចចេរ ដោយគិតទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មាននៃពេលវេលាប្រើប្រាស់របស់អចលន ទ្រព្យ នីមួយៗដែលមានអត្រាវិលាចប្រចាំឆ្នាំដូចខាងក្រោម:

ការជួសជុលកែលំអ	20%
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	25%
កុំព្យូទ័រ និងសម្ភារៈការិយាល័យ	50%
យានយន្ត	25%

3. ការចំណាយបន្ទាប់ដែលពាក់ព័ន្ធនឹងផ្នែកមួយនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យសកម្មនៅពេលដែលទ្រព្យសកម្មនេះមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម ។ រាល់ចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជា បន្តកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

4. ចំណេញ ឬខាតពីការបោះចោល ឬការលក់ចេញនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈណាមួយត្រូវបានកំណត់ ដោយភាពខុសគ្នារវាងប្រាក់ចំណូលសុទ្ធពីការលក់ និងតម្លៃយោងនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈនោះ ហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលនៅថ្ងៃបោះចោល ឬលក់ចេញ ។
5. អចលនទ្រព្យ និងទ្រព្យសម្ភារៈ ដែលបានដករំលោះអស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ថ្ងៃដែលអចលនទ្រព្យ និងទ្រព្យសម្ភារៈទាំងនោះត្រូវបានលក់ ឬលុបបំបាត់ចោល ។
6. តម្លៃយោងនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈ ត្រូវបានធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះឱនភាពនៃតម្លៃ នៅពេលដែលមានការគូសបញ្ជាក់ណាមួយឱ្យដឹងថា អចលនទ្រព្យ និងទ្រព្យសម្ភារៈនោះចាំបាច់ត្រូវបន្ថយ តម្លៃ ។ ឱនភាពនៃតម្លៃត្រូវបានវាស់វែងដោយប្រៀបធៀបតម្លៃយោងរបស់អចលនទ្រព្យ និងទ្រព្យសម្ភារៈ ជាមួយតម្លៃដែលអាចប្រមូលបានវិញ ។ ការខាតបង់លើការថយចុះនៃតម្លៃ ត្រូវបានចាត់ចូលជាបន្ទុកនៅ ក្នុងរបាយការណ៍លទ្ធផល ។

ការដាក់បញ្ចូលមកវិញនូវការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់ពីឆ្នាំមុនៗ ត្រូវបានកត់ត្រាឡើងវិញនៅពេលដែលមានការគូសបញ្ជាក់ឱ្យដឹងថា ការខាតបង់លើឱនភាពនៃតម្លៃដែលបានទទួលស្គាល់សំរាប់ អចលនទ្រព្យ និងទ្រព្យសម្ភារៈនោះលែងកើតមានទៀត ឬត្រូវបានថយចុះហើយ ។ ការដាក់បញ្ចូលមកវិញនេះ ត្រូវបានទទួលស្គាល់ត្រឹមកំរិតតម្លៃយោងនៃអចលនទ្រព្យ និងទ្រព្យសម្ភារៈ ដែលត្រូវបានកំណត់ (តម្លៃសុទ្ធ បន្ទាប់ពីដករំលោះ) ប្រសិនបើពុំមានការខាតបង់លើឱនភាពនៃតម្លៃទេនោះ ។ ការដាក់បញ្ចូលមកវិញនេះ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលផងដែរ ។

(ញ) ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា

ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានាត្រូវបានកត់ត្រាតាមតម្លៃនៃប្រាក់តំកល់ ។

(ដ) ទ្រព្យអកម្មផ្សេងៗ

ទ្រព្យអកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមតម្លៃដើម ។

(ប) សិរិធានធន

សិរិធានធន ត្រូវបានទទួលស្គាល់នៅក្នុងតារាងតុល្យការនៅពេលដែលធនាគារជាប់កាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កិច្ចសន្យាដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពិពេលមុន និងអាចមានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវ អត្ថប្រយោជន៍សេដ្ឋកិច្ចក្នុង ការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវ័ន្ត សិរិធានធនត្រូវបានកត់ណត់ ដោយការបញ្ចុះតម្លៃចលនាសាច់ប្រាក់ ដែលរំពឹងទុកនាពេលអនាគតតាមអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងពីការប៉ាន់ស្មាន ទិផ្សារបច្ចុប្បន្ន តាមតម្លៃពេលវេលានៃរូបិយវត្ថុ និងដោយសមស្របទៅ នឹងហានិភ័យជាក់លាក់នៃទ្រព្យអកម្ម ។

(ខ) ការទទួលស្គាល់ប្រាក់ចំណូល

ចំណូលពីការប្រាក់លើឥណទានដំណើរការ និងប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា ត្រូវបានទទួលស្គាល់ ដោយផ្អែកលើមូលដ្ឋានបង្កើនរាល់ថ្ងៃ ។ ការប្រាក់លើឥណទានមិនដំណើរការ មិនត្រូវបានកត់ត្រា ជាចំណូលនោះទេ លុះត្រាតែវាទទួលបានជាសាច់ប្រាក់សុទ្ធ ។

ចំណូលពីសកម្មភាពផ្សេងៗរបស់ធនាគារ ត្រូវបានទទួលស្គាល់ដោយប្រើប្រាស់មូលដ្ឋាន ដូចខាងក្រោម:

1. កំរៃលើការចាត់ចែងផ្តល់ឥណទាន និងកំរៃជើងសារលើសេវាកម្ម និងឥណទានដែលបានផ្តល់ទៅឱ្យអតិថិជន ត្រូវបាន



ទទួលស្គាល់នៅពេលប្រតិបត្តិការកើតឡើង

2. កំរៃលើកិច្ចសន្យា និងកំរៃការធានាលើសេវាកម្មផ្សេងៗ និងឧបករណ៍ហិរញ្ញវត្ថុនានាដែលផ្តល់ឱ្យអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូល ដោយផ្អែកលើកំឡុងពេលនៃប្រតិបត្តិការកើតមានឡើងហើយ
3. កំរៃសេវាកម្ម និងកំរៃរត់ការ ត្រូវបានទទួលស្គាល់នៅពេលដែលសេវាកម្មត្រូវបានបំពេញ ។

(ឆ) ចំណាយលើការប្រាក់

ចំណាយលើការប្រាក់ទៅលើប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្ករជាប្រចាំថ្ងៃ ។

(ណ) ចំណាយលើប្រតិបត្តិការជួល

ថ្លៃជួលដែលបានបង់លើកិច្ចសន្យាជួលសំរាប់ប្រតិបត្តិការ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផល តាមវិធីសាស្ត្ររំលោះថេរទៅតាមពេលកំណត់នៃការជួល ។

(ត) ពន្ធលើប្រាក់ចំណេញ

1. ពន្ធលើប្រាក់ចំណេញទៅលើការចំណេញ ឬខាតប្រចាំឆ្នាំរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែងតែក្នុងករណីដែលពន្ធនោះទាក់ទងទៅនឹងសមាសធាតុដែលត្រូវទទួលស្គាល់ជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុន ។ ក្នុងករណីនេះក៏ត្រូវបានកំណត់បង្ហាញជាផ្នែកមួយនៃមូលនិធិម្ចាស់ហ៊ុនផងដែរ ។

ពន្ធលើប្រាក់ចំណេញក្នុងការិយបរិច្ឆេទ គឺជាពន្ធដែលនឹងត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធក្នុងការិយបរិច្ឆេទ ដោយប្រើអត្រាពន្ធ ដែលបានអនុម័តឬបានកំណត់ជាអាទិ៍នៅថ្ងៃតារាងតុល្យការជាមួយនិងនិយ័តកម្មណាមួយ ទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

2. ពន្ធពន្យារត្រូវបានកំណត់តាមវិធីសាស្ត្រ តារាងតុល្យការទៅលើភាពលំអៀង ជាបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្មនិងទ្រព្យអកម្មក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុនិងតម្លៃ ដែលប្រើក្នុងគោលបំណងនៃការគិតពន្ធ ។ តម្លៃនៃប្រាក់ពន្ធពន្យារដែលបានកំណត់នោះគឺផ្អែកលើលក្ខណៈ នៃការជឿជាក់និងទទួលបាន ឬការទូទាត់ដែលនឹងកើតឡើងរវាងតម្លៃសុទ្ធនៃទ្រព្យសកម្ម និងទ្រព្យអកម្មដោយប្រើអត្រាពន្ធកំណត់នៅថ្ងៃតុល្យការ ។

ពន្ធពន្យារលើទ្រព្យសកម្មត្រូវបានទទួលស្គាល់តែក្នុងករណីអាចនឹងកើតមានឡើងទៅលើប្រាក់ចំណេញជាប់ពន្ធ នាពេលអនាគត ដែលអាចប្រើប្រាស់ជាមួយនិងទ្រព្យសកម្ម ។ ពន្ធពន្យារលើទ្រព្យសកម្មនេះ ត្រូវបានកាត់បន្ថយក្នុងករណីដែលមិនអាចកើតឡើងនូវអត្ថប្រយោជន៍នៃពន្ធដែលពាក់ព័ន្ធ ដែលអាចនឹងប្រើប្រាស់បាន ។

(ថ) សម្ព័ន្ធព្យាតិ

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាតិរបស់ធនាគារ ប្រសិនបើភាគីមួយមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬ ដោយប្រយោលលើភាគីមួយទៀត ឬមានឥទ្ធិពលយ៉ាងខ្លាំងទៅលើភាគីនេះ ក្នុងការធ្វើសេចក្តីសម្រេចលើផ្នែក ហិរញ្ញវត្ថុ និងប្រតិបត្តិការ ។ ដូចគ្នានេះដែរ ប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយ ឬក៏មានឥទ្ធិពលយ៉ាងខ្លាំង ។ សម្ព័ន្ធព្យាតិអាចជារូបវន្តបុគ្គល ឬនីតិបុគ្គល និងរួមបញ្ចូលនូវរូបវន្តបុគ្គល ណាម្នាក់នៃសមាជិកគ្រួសារដែលជិតស្និទ្ធក៏ត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាតិដែរ ។

នៅក្រោមច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងមន័យរបស់សម្ព័ន្ធព្យាបាល រួមបញ្ចូលផងដែរនូវភាគីដែលកាន់កាប់ ភាគហ៊ុនដោយផ្ទាល់ ឬដោយប្រយោលយ៉ាងតិច 10% នៃដើមទុន ឬនៃសិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលនូវរូបវន្តបុគ្គល ណាម្នាក់ដែលរួមចំណែកក្នុងការអភិបាល ការដឹកនាំ ការគ្រប់គ្រង ឬការត្រួតពិនិត្យ ផ្ទៃក្នុងរបស់ធនាគារ ។

(១) ស្តង់ដារ និងការបកស្រាយថ្មី ដែលមិនទាន់បានអនុវត្ត

ដូចមានចែងក្នុងប្រកាសលេខ 068 សហវ-ប្រក ចុះថ្ងៃទី 8 ខែ មករា ឆ្នាំ 2009 ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រុមប្រឹក្សាជាតិគណនេយ្យ បានអនុម័តឱ្យប្រើ ស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ ចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ ដែលមានប្រសិទ្ធ ភាពអនុវត្តន៍ចំពោះ របាយការណ៍ហិរញ្ញវត្ថុសំរាប់ការិយបរិច្ឆេទចាប់ផ្តើមនៅ ឬបន្តប្រើថ្ងៃទី 1 ខែ មករា ឆ្នាំ 2012 ។ ស្តង់ដារថ្មីនេះនឹងត្រូវ បានកំណត់ជាស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ នៃ កម្ពុជា នេះរំពឹងទុកថានឹងមានផលប៉ះពាល់ជាសារវន្ត ដល់របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ។

4. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក។ ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជា ប្រាក់រៀល ត្រូវបានធ្វើឡើង ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹង ការរៀបចំ និងការកំណត់បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុ ដោយប្រើប្រាស់អត្រាប្តូរប្រាក់មធ្យមជាផ្លូវការប្រកាសដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2009 ដែល 1 ដុល្លារអាមេរិក ស្មើនឹង 4,169 រៀល ។ តួលេខជាប្រាក់រៀលនេះ គឺសំរាប់ការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវ បានយកមកបកស្រាយថាតួលេខប្រាក់ដុល្លារអាមេរិកនេះ ត្រូវបានប្តូរទៅជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀលនាពេល អនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

5. សាច់ប្រាក់ និងសមតុល្យធនាគារ

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	740,617	3,087,632	271,223
សមតុល្យធនាគារក្នុងព្រះរាជាណាចក្រកម្ពុជា:			
ធនាគារជាតិនៃកម្ពុជា	803,838	3,351,200	2,602,515
ធនាគារកាណាឌីយ៉ា ភីអិលស៊ី	501	2,089	500
ធនាគារអង្គរ កាពីតាល់ សិមីធីត	9,030	37,646	-
ធនាគារខេមឌូ សិមីធីត	93	388	-
សមតុល្យក្នុងធនាគារនៅក្រៅព្រះរាជាណាចក្រកម្ពុជា:			
Korea Exchange Bank	160,004	667,057	49,697
Wachovia Bank	1,448,669	6,039,501	-
	3,162,752	13,185,513	2,923,935



តាមរូបិយប័ណ្ណ:

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់ដុល្លារអាមេរិក	3,160,973	13,178,096	2,923,479
ប្រាក់រៀល	1,779	7,417	456
	3,162,752	13,185,513	2,923,935

សមតុល្យធនាគារ គឺជាគណនីចរន្តដែលតម្កល់នៅធនាគារនានា ។

6. ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នៅក្នុងព្រះរាជាណាចក្រកម្ពុជា:			
ធនាគារ អេស៊ី លី ដា ភីអិលស៊ី	-	-	2,000,000
ធនាគារកម្ពុជាសាធារណៈ ចំកាត់	-	-	1,000,000
ធនាគារកាណាឌីយ៉ា ភីអិលស៊ី	4,048,456	16,878,013	4,134,625
ធនាគារខេមបូឌី លីមីធីត	2,023,633	8,436,526	470,805
ធនាគារគូកមីន កម្ពុជា ភីអិលស៊ី	2,029,409	8,460,606	-
ធនាគារអង្គរ កាតាល់ ភីអិលស៊ី	4,047,938	16,875,854	-
ធនាគារវិជ្ជនៈ អាស៊ី ចំកាត់	2,500,000	10,422,500	-
	14,649,436	61,073,499	7,605,430

ប្រាក់បញ្ញើ និង ប្រាក់តម្កល់នៅធនាគារត្រូវបានធ្វើការវិភាគ ដូចខាងក្រោម:



(ក) តាមកាលកំណត់:

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
រយៈពេល ១ ខែ	4,601,498	19,183,645	3,000,000
២ ទៅ ៣ ខែ	7,547,938	31,467,354	1,000,000
៤ ទៅ ៦ ខែ	2,500,000	10,422,500	3,605,430
	14,649,436	61,073,499	7,605,430

(ខ) តាមរូបិយប័ណ្ណ:

ប្រាក់ដុល្លារអាមេរិក	14,649,436	61,073,499	7,605,430
----------------------	-------------------	-------------------	------------------

(គ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)

	2009	2008
ធនាគារ អេ ស៊ី លី ដា ភីអិលស៊ី	-	2.50% - 5.00%
ធនាគារកម្ពុជាសាធារណៈ ចំកាត់	-	5.25%
ធនាគារកាណាឌីយ៉ា ភីអិលស៊ី	1.50% - 4.50%	1.63% - 5.50%
ធនាគារ ខេមបូ លីមីធីត	1.00% - 3.90%	1.00%
ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី	1.00% - 4.70%	-
ធនាគារ អង្គរ កាតាតាស ភីអិលស៊ី	5.25% - 7.70%	-
ធនាគារវឌ្ឍនៈអាស៊ី ចំកាត់	4.00% - 6.25%	-



7. ឥណទាន និងបុរេប្រទានសុទ្ធ

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានវិបារូបន៍	1,591,809	6,636,252	194,714
ឥណទានពាណិជ្ជកម្ម			
ឥណទានកម្ចី	-	-	2,000,000
ឥណទានរយៈពេលវែង	4,989,906	20,802,918	1,602,102
ឥណទានរយៈពេលខ្លី	6,183,733	25,779,983	1,496,390
ឥណទានអ្នកប្រើប្រាស់			
ឥណទានផ្នែកគេហដ្ឋាន	31,944	133,175	48,611
	<u>12,797,392</u>	<u>53,352,328</u>	<u>5,341,817</u>
សិទ្ធិធានធនលើឥណទាន			
និងបុរេប្រទាន ជាប់សង្ស័យ	(136,974)	(571,045)	(53,418)
	<u>12,660,418</u>	<u>52,781,283</u>	<u>5,288,399</u>

ឥណទាន និងបុរេប្រទានទាំងអស់ត្រូវបានធ្វើការត្រួតពិនិត្យនៅចុងការិយបរិច្ឆេទ និងស្របទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

បំរែបំរួលនៃសិទ្ធិធានធនសំរាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ មានដូចខាងក្រោម៖



	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នាដើមការិយបរិច្ឆេទ	53,418	222,700	-
សិទ្ធិធានធនបានធ្វើបន្ថែមក្នុងការិយបរិច្ឆេទ			
- សិទ្ធិធានធនទូទៅ	74,556	310,824	53,418
- សិទ្ធិធានធនជាក់លាក់	9,000	37,521	-
	<u>83,556</u>	<u>348,345</u>	<u>53,418</u>
នាចុងការិយបរិច្ឆេទ	136,974	571,045	53,418
(ក) តាមកាលកំណត់:			
រយៈពេល ១ ខែ	-	-	194,714
៤ ទៅ ៦ ខែ	4,249,542	17,716,341	1,930,286
៧ ទៅ ១២ ខែ	3,526,000	14,699,894	1,614,715
១ ទៅ ៣ ឆ្នាំ	5,021,850	20,936,093	1,602,102
	<u>12,797,392</u>	<u>53,352,328</u>	<u>5,341,817</u>
(ខ) តាមប្រភេទអាជីវកម្ម:			
គ្រឹះស្ថានហិរញ្ញវត្ថុ	878,200	3,661,216	2,000,000
ផលិតកម្ម	450,000	1,876,050	1,910,000
សេវាកម្ម	2,728,237	11,374,020	560,000
ការនាំចូល	650,000	2,709,850	594,714
លក់ដុំ និងលក់រាយ	2,132,030	8,888,433	133,492
កសិកម្ម	85,000	354,365	95,000
ផ្នែកគេហដ្ឋាន	31,944	133,175	48,611
អចលនទ្រព្យ និងការសាងសង់	5,841,981	24,355,219	-
	<u>12,797,392</u>	<u>53,352,328</u>	<u>5,341,817</u>

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(គ) តាមប្រភេទអតិថិជន:			
នីតិបុគ្គល	7,048,242	29,384,121	3,450,000
រូបវន្តបុគ្គល	5,749,150	23,968,207	1,891,817
	12,797,392	53,352,328	5,341,817
(ឃ) តាមរូបិយប័ណ្ណ:			
ប្រាក់ដុល្លារអាមេរិក	12,797,392	53,352,328	5,341,817
(ង) តាមនិវាសនដ្ឋាន:			
និវាសនជន	12,797,392	53,352,328	5,341,817
(ច) តាមទំនាក់ទំនងសម្ព័ន្ធព្យាតិ:			
ភាគីមិនមែនសម្ព័ន្ធព្យាតិ	12,797,392	53,352,328	5,341,817
(ឆ) តាមចំណាត់ថ្នាក់ឥណទាន:			
បំណុលធម្មតាស្តង់ដារ			
- មានវត្ថុបញ្ចាំ	12,347,392	51,476,278	3,341,817
- គ្មានវត្ថុបញ្ចាំ	-	-	2,000,000
បំណុលឃ្នាំមើល			
- មានវត្ថុបញ្ចាំ	450,000	1,876,050	-
- គ្មានវត្ថុបញ្ចាំ	-	-	-
	12,797,392	53,352,328	5,341,817
(ជ) តាមហានិភ័យ:			
ហានិភ័យធំៗ	1,491,938	6,219,890	2,000,000
មិនមែនជាហានិភ័យធំៗ	11,305,454	47,132,438	3,341,817
	12,797,392	53,352,328	5,341,817



ហានិភ័យធំត្រូវបានផ្តល់និយមន័យនៅក្នុងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាថាជាសមតុល្យសរុបនៃឥណទាន និងបុរេប្រទានដែលផ្តល់ដល់អតិថិជនម្នាក់លើសពី 10% នៃមូលនិធិផ្ទាល់ សុទ្ធរបស់ធនាគារ ។ ហានិភ័យ នេះសំដៅលើចំនួន ប្រាក់ខ្ពស់បំផុតរវាងសមតុល្យនៃឥណទាន និងទាយជួនដែលនៅសល់ ឬឥណទាន និង ទាយជួនដែលបានអនុម័ត ។

(ឈ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ) :

	២០០៩	២០០៨
ឥណទានវិញ្ញាបន៍	12.00% - 18.00%	12.00%
ឥណទានពាណិជ្ជកម្ម	12.00% - 20.00%	12.00% - 18.00%
ឥណទាន (call loan)	-	8.00%

8. ទ្រព្យសកម្មផ្សេងៗ

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវទទួលបានពីឥណទាន និងបុរេប្រទាន	64,256	267,883	20,558
ការប្រាក់ត្រូវទទួលបានពីប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	82,946	345,802	27,114
ចំណាយបង់មុនលើផ្ទៃជួល	90,900	378,962	84,000
ចំណាយបង់មុនលើការផ្សាយពាណិជ្ជកម្ម	9,967	41,552	20,833
ចំណាយបង់មុនលើសេវាកម្មជួសជុល	17,121	71,378	-
ទ្រព្យសកម្មផ្សេងៗ	1,568	6,537	1,665
	266,758	1,112,114	154,170

9. ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់លើ:

ដើមទុនអប្បបរមា	1,500,000	6,253,500	1,500,000
ប្រាក់បញ្ញើរបស់អតិថិជន	727,000	3,030,863	480,000
	2,227,000	9,284,363	1,980,000



ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិ នៃកម្ពុជាស្របតាមមាត្រាទី ៥ នៃប្រកាសរបស់ ធនាគារជាតិ នៃព្រះរាជាណាចក្រកម្ពុជាលេខ ធ7-01-136ប្រក ។ ប្រាក់បញ្ញើទាំងនេះ ត្រូវបានកំណត់ ជាភាគរយនៃដើមទុន អប្បបរមារបស់ធនាគារតាមអត្រា 10% និងប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ តាមអត្រា 8% ។ ប្រាក់បញ្ញើ តម្កល់ តាមច្បាប់ខាងលើនេះ ត្រូវបានធ្វើការវិភាគបន្ថែម ដូចខាងក្រោម:

(ក) ប្រាក់បញ្ញើតម្កល់តាមច្បាប់លើដើមទុនអប្បបរមា

ប្រាក់បញ្ញើនេះ គឺប្រាក់តម្កល់ធានាលើដើមទុនអប្បបរមាស្មើនឹង 10% នៃដើមទុនចុះបញ្ជីរបស់ធនាគារ ស្រប តាមមាត្រាទី 1 នៃប្រកាសលេខ ធ7-01-136ប្រក ស្តីពីប្រាក់តម្កល់ធានាលើដើមទុនរបស់ធនាគារ ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ។ ប្រាក់បញ្ញើនេះ ត្រូវបានតម្កល់ទុកជាមួយធនាគារជាតិនៃកម្ពុជា ជាប្រាក់ដុល្លារអាមេរិក ហើយអាចដកមកវិញបាននៅ ពេលធនាគារបញ្ចប់ប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្នុងកំឡុងការិយបរិច្ឆេទ ធនាគារទទួលបាន ការប្រាក់ស្មើនឹង 1/4 នៃអត្រា SIBOR គិតលើមូលដ្ឋាន 6 ខែ ដែល មាន អត្រាចាប់ពី 0.28% ទៅ 0.68% ក្នុងមួយឆ្នាំ (2008: 1.17% ក្នុងមួយឆ្នាំ) ។

(ខ) ប្រាក់បញ្ញើតម្កល់តាមច្បាប់លើប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើនេះ គឺប្រាក់តម្កល់បំរុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ដែលប្រែប្រួលដោយផ្អែកទៅលើកំរិតប្រែប្រួល នៃប្រាក់បញ្ញើរបស់អតិថិជននៅធនាគារ ។ ប្រាក់តម្កល់បំរុងកាតព្វកិច្ចនេះ ត្រូវរក្សាទុកស្រប តាមប្រកាសលេខ ធ7-09- 020 ប្រក របស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 26 ខែ មករា ឆ្នាំ 2009 តាមអត្រាការប្រាក់ 8% នៃប្រាក់ បញ្ញើរបស់អតិថិជនជាប្រាក់រៀល និង 12% នៃប្រាក់បញ្ញើរបស់អតិថិជនជារូបិយប័ណ្ណ ក្រៅពីប្រាក់ រៀល ។ ប្រាក់បញ្ញើ តម្កល់ជារូបិយប័ណ្ណក្រៅពីប្រាក់រៀលចំនួន 4% ទទួលបានអត្រាការប្រាក់ ស្មើនឹង 1/2 នៃអត្រា SIBOR គិតលើមូលដ្ឋានមួយខែ ហើយចំនួន 8% ដែលនៅសល់ និងប្រាក់បញ្ញើតម្កល់ ជាប្រាក់រៀលមិនទទួលបានការ ប្រាក់នោះទេ ។

មុនថ្ងៃទី 29 ខែ មករា ឆ្នាំ 2009 ប្រាក់តម្កល់បំរុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានរក្សាទុក ស្របតាមប្រកាសលេខ ធ7-08-063ប្រក ចុះថ្ងៃទី 25 ខែ មេសា ឆ្នាំ 2008 របស់ធនាគារជាតិនៃកម្ពុជា ដែលប្រាក់ តម្កល់បំរុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជនជារូបិយប័ណ្ណក្រៅពីប្រាក់រៀលកើនពី 8% ទៅ 16% ដោយមានប្រសិទ្ធ ភាពអនុវត្តចាប់ពីរយៈពេលមូលដ្ឋានថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2008 ។ ចំពោះការ បង្កើតបន្ថែមចំនួន 8% នេះ គឺទទួលបាន អត្រាការប្រាក់ស្មើនឹងបីភាគបួន (3/4) នៃអត្រា SIBOR គិត លើមូលដ្ឋានមួយខែ ។



10. ទ្រព្យសកម្មអរូបិយ

	សូហ្វវែរកុំព្យូទ័រ (Moneta) ដុល្លារអាមេរិក	SWIFT សូហ្វវែរ ដុល្លារអាមេរិក	ដុល្លារអាមេរិក	សរុប ពាន់រៀល
តម្លៃដើម				
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៩	427,375	33,875	461,250	1,922,951
ការទិញបន្ថែម	750	-	750	3,127
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩	428,125	33,875	462,000	1,926,078
ដក: រំលោះបង្គរ				
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៩	19,680	4,662	24,342	101,482
រំលោះក្នុងឆ្នាំ	85,500	16,937	102,437	427,060
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩	105,180	21,599	126,779	528,542
តម្លៃសុទ្ធ				
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៩	322,945	12,276	335,221	1,397,536
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៨	407,695	29,213	436,908	



11. អចលនទ្រព្យ និងទ្រព្យសម្ភារៈ

	ការជួសជុល កែលម្អ ដុល្លារអាមេរិក	គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ ដុល្លារអាមេរិក	កុំព្យូទ័រ និងសំភារៈការិយាល័យ ដុល្លារអាមេរិក	យានយន្ត ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	ពាន់រៀល
តម្លៃដើម						
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥	388,939	211,053	239,822	74,419	914,233	3,811,437
ការទិញបន្ថែម	134,019	14,773	30,355	23,020	202,167	842,834
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៥	522,958	225,826	270,177	97,439	1,116,400	4,654,271
ដក: រំលោះបង្គរ						
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០០៥	24,466	16,440	39,877	12,404	93,187	388,496
រំលោះក្នុងឆ្នាំ	86,380	49,700	124,349	19,210	279,639	1,165,815
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៥	110,846	66,140	164,226	31,614	372,826	1,554,311
តម្លៃសុទ្ធ						
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៥	412,112	159,686	105,951	65,825	743,574	3,099,960
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០០៤	364,473	194,613	199,945	62,015	821,046	

របាយការណ៍ជាភាសាខ្មែរនេះ គឺជាការប្រែសម្រួលពីរបាយការណ៍ជាភាសាអង់គ្លេស



12. ប្រាក់បញ្ញើរបស់អតិថិជន

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើចរន្ត	568,531	2,370,206	298,789
ប្រាក់បញ្ញើសន្សំ	3,476,812	14,494,829	127,968
ប្រាក់បញ្ញើមានកាលកំណត់	901,311	3,757,566	272,500
ប្រាក់បញ្ញើវិលោច	31,640	131,907	980
	4,978,294	20,754,508	700,237

ប្រាក់បញ្ញើខាងលើត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលកំណត់៖

មិនលើសពី ៣ខែ	4,365,484	18,199,703	5,000
៤ ទៅ ៦ ខែ	135,126	563,340	14,000
៧ ទៅ ១២ ខែ	477,684	1,991,465	681,237
	4,978,294	20,754,508	700,237

(ខ) តាមប្រភេទអតិថិជន៖

សាធិវកម្មក្នុងស្រុក	3,293,154	13,729,159	477,578
ឯកត្តជន	1,684,840	7,024,098	221,637
អនិវាសនជន	300	1,251	1,022
	4,978,294	20,754,508	700,237

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(គ) តាមរូបិយប័ណ្ណ:			
ប្រាក់ដុល្លារអាមេរិក	4,978,294	20,754,508	700,237
(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)³			
	២០០៩		២០០៨
ប្រាក់បញ្ញើសន្សំ	1.20%		1.20%
ប្រាក់បញ្ញើមានកាលកំណត់	3.00% - 7.50%		3.00% - 6.75%

13. ប្រាក់បញ្ញើរបស់ធនាគារ

ប្រាក់បញ្ញើរបស់ធនាគារ គឺជាគណនីទូទាត់នៅក្នុងប្រទេសកម្ពុជា ។

	២០០៩		២០០៨
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើសន្សំ:			
ធនាគារខេមបូឌី លីមីតធីត	2,108,490	8,790,295	1,995,565
ធនាគារ គូកមិន កម្ពុជា ភីអិលស៊ី	6,526	27,207	-
ប្រាក់បញ្ញើធនន្ត:			
ធនាគារ ហ្វង ឌី ប៊ី អេស ពាណិជ្ជ ភីអិលស៊ី	7,397	30,838	-
ប្រាក់បញ្ញើមានកាលកំណត់:			
ធនាគារ គូកមិន កម្ពុជា ភីអិលស៊ី	4,022,499	16,769,798	2,000,000
ធនាគារខេមបូឌី លីមីតធីត	2,000,000	8,338,000	-
ធនាគារ ហ្វង ឌី ប៊ី អេស ពាណិជ្ជ ភីអិលស៊ី	4,000,000	16,676,000	-
ធនាគារកាណាឌីយ៉ា ភីអិលស៊ី	2,000,000	8,338,000	-
	14,144,912	58,970,138	3,995,565



ប្រាក់បញ្ញើខាងលើត្រូវបានវិភាគដូចខាងក្រោម៖

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
(ក) តាមកាលកំណត់៖			
រយៈពេល ១ ខែ	7,397	30,838	-
មិនលើសពី ៣ ខែ	12,137,515	50,601,300	3,995,565
៧ ទៅ ១២ ខែ	2,000,000	8,338,000	-
	14,144,912	58,970,138	3,995,565
(ខ) តាមរូបិយប័ណ្ណ៖			
ប្រាក់ដុល្លារអាមេរិក	14,144,912	58,970,138	3,995,565

	2009	2008
(គ) តាមអត្រាការប្រាក់៖		
ប្រាក់បញ្ញើសន្សំ	1.00% - 1.20%	1.20%
ប្រាក់បញ្ញើមានកាលកំណត់	3.00% - 8.00%	4.70%

14. ទ្រព្យអកម្មផ្សេងៗ

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវទូទាត់	53,932	224,843	3,610
គណនីត្រូវទូទាត់	-	-	26,494
គណនីបង្ករផ្សេងៗ	22,992	95,853	-
	76,924	320,696	30,104



15. ដើមទុន

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ភាគហ៊ុនមានតម្លៃ 1,000 ដុល្លារអាមេរិក ក្នុងមួយហ៊ុន:			
ដើមទុនបានចុះបញ្ជីបែងចែក និងបានបង់			
គ្រប់ចំនួន 15,000 ហ៊ុនដែលមាន			
តម្លៃ 1,000 ដុល្លារអាមេរិកក្នុងមួយហ៊ុន	<u>15,000,000</u>	<u>62,535,000</u>	<u>15,000,000</u>

ដើមទុនខាងលើត្រូវបានវិភាគដូចខាងក្រោម:

	នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008/2009		
	ភាគរយរបស់	ចំនួន	ដុល្លារអាមេរិក
	ភាគហ៊ុន	ភាគហ៊ុន	
ម្ចាស់ភាគហ៊ុន			
SBI Holding Inc	40.00%	6,000	6,000,000
Hyundai Swiss Saving Bank	9.90%	1,485	1,485,000
Hyundai Swiss II Saving Bank	9.90%	1,485	1,485,000
Hidy Investment Co., Ltd	9.90%	1,485	1,485,000
Kyung Ki Growth and Development Co., Ltd	9.90%	1,485	1,485,000
Kim Kwang Jin	9.90%	1,485	1,485,000
Kim Jong Min	7.50%	1,125	1,125,000
Mirae Credit Information Service Corp	3.00%	450	450,000
	<u>100.00%</u>	<u>15,000</u>	<u>15,000,000</u>

ដោយអនុលោមទៅតាមមាត្រា 7 នៃប្រកាសលេខ ៧៧-០៨-១៩៣ ប្រ.ក ស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះបញ្ជីនិងលក្ខខណ្ឌសុំអាជ្ញាប័ណ្ណ
ចំពោះគ្រឹះស្ថានធនាគាររបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ 2008 “ធនាគារពាណិជ្ជ បង្កើតឡើងក្រោមរូប
ភាពជាក្រុមហ៊ុនដែលមានភាគទុនិកមានឥទ្ធិពលយ៉ាងតិចមួយជា គ្រឹះស្ថានធនាគារឬជាគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានការវាយ
តម្លៃ “ចំណាត់ថ្នាក់វិនិយោគ” ដោយភ្នាក់ងារចាត់ ថ្នាក់អន្តរជាតិ ដែលមានកិត្តិស័ព្ទ ត្រូវមានដើមទុនអប្បបរមាស្មើនឹង
50,000,000,000 រៀល (ហាសិបពាន់លាន រៀល) ។

នៅថ្ងៃទី 8 ខែ មេសា ឆ្នាំ 2009 ធនាគារជាតិនៃកម្ពុជា បានអនុម័តឱ្យធនាគារ រួចផុតពី ផែនការបង្កើនដើមទុន ដោយសារតែ
SBI Holding Inc ជាភាគទុនិកធំមានឥទ្ធិពល និងដែលកំពុងមានប្រតិបត្តិការអាជីវកម្ម របស់ខ្លួននៅប្រទេសជប៉ុន បានបំពេញនូវ
ចំណាត់ថ្នាក់វិនិយោគទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ។

16. ចំណូលពីការប្រាក់

		សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី	
		4 ខែ មិថុនា ឆ្នាំ 2008 ដល់	
	2009	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន	1,407,776	5,869,018	81,078
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ			
ធនាគារជាតិនៃកម្ពុជា	7,467	31,130	7,376
ធនាគារនៅក្នុងប្រទេសកម្ពុជា	468,264	1,952,193	101,920
	1,883,507	7,852,341	190,374

17. ចំណាយលើការប្រាក់

ប្រាក់បញ្ញើសន្សំ	39,494	164,650	9,565
ប្រាក់បញ្ញើមានកាលកំណត់ និងកំរិតទុក	282,048	1,175,858	3,319
ប្រាក់បញ្ញើរំលោះ	650	2,710	3
	322,192	1,343,218	12,887



18. ចំណូលលើថ្លៃឈ្នួល និងកំរៃជើងសារ

	2009	សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី	
		ដុល្លារអាមេរិក	ពាន់រៀល
			ដុល្លារអាមេរិក
ចំណូលលើថ្លៃឈ្នួល និងកំរៃជើងសារ			
កំរៃរត់ការ	137,070	571,445	33,650
ថ្លៃឈ្នួលកិច្ចសន្យា	3,036	12,657	22
កំរៃសញ្ញាប័ណ្ណការធានា	26,672	111,196	-
កំរៃពិសេសមកពីកម្ចី	149,500	623,265	-
ថ្លៃផាកពិន័យ	18,469	76,997	-
ថ្លៃឈ្នួលផ្សេងៗ	11,586	48,302	589
	346,333	1,443,862	34,261

19. ចំណាយរដ្ឋបាលទូទៅ

	2009	សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី	
		4 ខែ មិថុនា ឆ្នាំ 2008 ដល់	
	ដុល្លារអាមេរិក	ពាន់រៀល	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008 ដុល្លារអាមេរិក
ចំណាយបុគ្គលិក	572,827	2,388,116	207,883
រំលោះលើអចលនទ្រព្យ និងទ្រព្យសម្ភារៈ	279,639	1,165,815	93,187
រំលោះលើទ្រព្យសកម្មអរូបិយ	102,437	427,060	24,342
ថ្លៃជួលអគារ	86,397	360,189	69,653
ចំណាយទីផ្សារ និងផ្សព្វផ្សាយពាណិជ្ជកម្ម	57,961	241,640	8,322
កំរៃវិជ្ជាជីវៈ	43,866	182,877	19,600
ថ្លៃរត់ការ	-	-	75,000
ចំណាយលើជួសជុល និងថែទាំ	34,008	141,779	16,890
ចំណាយទឹកភ្លើង	33,146	138,186	14,223
ចំណាយលើការបង្កើត ឬសម្ពោធសាខាធនាគារ	-	-	35,351
ចំណាយលើការកំសាន្ត	32,985	137,514	6,874
ចំណាយលើអាជ្ញាប័ណ្ណធនាគារ	17,032	71,006	9,394
ចំណាយពន្ធផ្សេងៗ	22,994	95,862	10,538
ចំណាយទូរស័ព្ទ និងទំនាក់ទំនង	35,617	148,487	16,012
ចំណាយសន្តិសុខ	21,343	88,979	10,840
ចំណាយធានារ៉ាប់រង	4,601	19,182	991
ចំណាយសំភារៈការិយាល័យ	26,871	112,025	15,971
ចំណាយលើសេវាកម្មធនាគារ	3,175	13,237	15,893
ចំណាយផ្សេងៗ	67,958	283,317	22,575
	1,442,857	6,015,271	673,539



20. ពន្ធលើប្រាក់ចំណេញ

(ក) សវិធានធនសំរាប់ពន្ធលើប្រាក់ចំណេញ :

	2009	សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី 4 ខែ មិថុនា ឆ្នាំ 2008 ដល់	
		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនាដើមការិយបរិច្ឆេទ	916	3,819	-
ចំណាយពន្ធលើប្រាក់ចំណេញ	21,816	90,951	1,725
ពន្ធលើប្រាក់ចំណេញដែលបានបង់	(20,188)	(84,164)	(809)
សមតុល្យនាចុងការិយបរិច្ឆេទ	2,544	10,606	916

(ខ) អត្រាពន្ធដែលត្រូវអនុវត្ត :

អនុលោមទៅតាមច្បាប់សារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញដោយគណនាតាមអត្រា 20% នៃប្រាក់ចំណេញជាប់ពន្ធ ឬក៏បង់ពន្ធអប្បបរមា ដោយគណនាតាមអត្រា 1% នៃប្រាក់ចំណូលសរុបនៅពេលដែល ពន្ធមួយណាមានចំនួនច្រើនជាង ។

នៅក្នុងឆ្នាំ 2009 ពន្ធអប្បបរមាលើប្រាក់ចំណូល មានកំរិតលើសពីពន្ធលើប្រាក់ចំណេញ ហេតុនេះ ពន្ធអប្បបរមា ត្រូវបានយកមកគណនាចំណាយពន្ធលើប្រាក់ចំណេញនៅក្នុងឆ្នាំ ។ ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធជាផ្លូវការ ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម:

សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី

4 ខែ មិថុនា ឆ្នាំ 2008 ដល់

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008

	2009		ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណេញ/ខាតមុនបង់ពន្ធ	381,235	1,589,369	(515,209)
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	76,247	317,874	(103,042)
ផលប៉ះពាល់នៃចំណាយដែលមិនអាចកាត់កងបាន	31,163	129,918	-
ផលប៉ះពាល់នៃការខាតលើពន្ធដែលពុំទទួលស្គាល់	(103,042)	(429,582)	103,042
ផ្សេងៗ	(4,368)	(18,210)	-
ចំណេញដែលត្រូវគិតពន្ធ	-	-	-
ពន្ធអប្បបរមា	21,816	90,951	1,725
ពន្ធលើប្រាក់ចំណេញ	21,816	90,951	1,725

ការគណនាពន្ធលើប្រាក់ចំណេញ តម្រូវឱ្យមានការត្រួតពិនិត្យ និងអនុម័តដោយអគ្គនាយកដ្ឋានពន្ធដារនៃ ព្រះរាជាណាចក្រកម្ពុជា ។

(គ) ពន្ធពន្យារជាទ្រព្យសកម្មមិនទទួលស្គាល់ :

ពន្ធពន្យារជាទ្រព្យសកម្មទៅលើការខាត ពុំត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទេ ពីព្រោះធនាគារពុំអាចកំណត់ឱ្យច្បាស់លាស់ថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត នឹងមានគ្រប់គ្រាន់សំរាប់យកមក ប្រើប្រាស់ ដើម្បីកាត់កងជាមួយប្រាក់ខាតដែលអាចប្រើប្រាស់បាន ។



21. ចលនាសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

	សំរាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី		
	4 ខែ មិថុនា ឆ្នាំ 2008 ដល់		
	2009	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណេញ/(ខាត) មុនបង់ពន្ធ	381,235	1,589,369	(515,209)
និយ័តកម្មលើ:			
រំលោះលើអចលនទ្រព្យ និងទ្រព្យសម្ភារៈ	279,639	1,165,815	93,187
រំលោះលើទ្រព្យសកម្មអរូបិយ	102,437	427,060	24,342
សិទ្ធិធានសំរាប់ឥណទាន និងបុរេប្រទានជាប់សង្ស័យ	83,556	348,345	53,418
	846,867	3,530,589	(344,262)
ការថយចុះ/(កើនឡើង) នូវទ្រព្យសកម្មប្រតិបត្តិការ:			
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ	1,105,430	4,608,538	(3,605,430)
ឥណទាន និងបុរេប្រទាន	(7,455,575)	(31,082,292)	(5,341,817)
ទ្រព្យសកម្មផ្សេងៗ	(112,588)	(469,380)	(154,170)
ប្រាក់បញ្ញើ តាមច្បាប់	(247,000)	(1,029,743)	(1,980,000)
ប្រាក់បញ្ញើតាមច្បាប់	(247,000)	(1,029,743)	(1,980,000)
ការកើនឡើងនូវទ្រព្យសកម្មប្រតិបត្តិការ:			
ប្រាក់បញ្ញើរបស់អតិថិជន	4,278,057	17,835,220	700,237
ប្រាក់បញ្ញើរបស់ធនាគារ	10,149,347	42,312,628	3,995,565
ទ្រព្យសកម្មផ្សេងៗ	46,820	195,192	30,104
សាច់ប្រាក់ទទួលបានពី/(ប្រើប្រាស់ក្នុង) ប្រតិបត្តិការ	8,611,358	35,900,752	(6,699,773)
ពន្ធបានបង់	(20,188)	(84,164)	(809)
សាច់ប្រាក់សុទ្ធទទួលបានពី/(ប្រើប្រាស់ក្នុង)			
សកម្មភាពប្រតិបត្តិការ	8,591,170	35,816,588	(6,700,582)



22. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ និងសមតុល្យធនាគារ	3,162,752	13,185,513	2,923,935
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារ (ដែលមានកាលកំណត់ 3 ខែ ឬតិចជាង)	12,149,436	50,650,999	4,000,000
	15,315,188	63,836,512	6,923,935

23. ទាយជួទាន និងយថាភាព

(ក) ប្រតិបត្តិការ

ក្នុងការធ្វើអាជីវកម្មធម្មតា ធនាគារធ្វើទាយជួទានផ្សេងៗ នឹងកើតឡើងនូវយថាភាពមួយចំនួនតាមឧបាស្រ័យ ជាផ្លូវច្បាប់ដល់អតិថិជនរបស់ខ្លួន ។ ពុំមានការខាតបង់ជាសារវ័ន្តដែលកើតឡើងពីប្រតិបត្តិការទាំងនោះទេដែលរួមមានដូចខាង ក្រោម:

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យមិនប្រើលើឥណទានវិបារូបនី	176,191	734,540	5,286
លិខិតធានាធនាគារ	822,125	3,427,439	-
ប័ណ្ណឥណទាន	53,621	223,546	-
	1,051,937	4,385,525	5,286



(ខ) កិច្ចសន្យាជួល

ធនាគារបានធ្វើកិច្ចសន្យាជួលអគារការិយាល័យចំនួនពីរ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី 15 ខែ មិថុនា ឆ្នាំ 2013 និងនៅថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ 2014 ហើយដែលត្រូវបង់ដូចខាងក្រោម៖

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងរយៈពេល 1 ឆ្នាំ	111,600	465,260	84,000
ចន្លោះពី 2 ទៅ 5 ឆ្នាំ	221,350	922,808	336,000
	332,950	1,388,068	420,000

(គ) ការចំណាយមូលធន

ធនាគារមានកិច្ចសន្យារៀបចំអគារការិយាល័យ ដែលត្រូវបង់ដូចខាងក្រោម៖

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងរយៈពេល 1 ឆ្នាំ	-	-	296,514
ចន្លោះពី ២ ទៅ ៥ ឆ្នាំ	-	-	15,606
	-	-	312,120

(ឃ) យថាភាពលើពន្ធ៖

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈថ្មី ហើយពន្ធទាំងនេះតែងតែមានការផ្លាស់ប្តូរជា ញឹកញាប់ ហើយតែងតែមានភាពមិនច្បាស់លាស់ភាពផ្ទុយគ្នា ហើយស្ថិតនៅក្រោមការបកស្រាយបំភ្លឺ ដែល កើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ ។ ពន្ធត្រូវបានស្ថិតនៅក្រោម ការត្រួតពិនិត្យ និងតាមដានអង្កេត ដោយក្រុមអាជ្ញាធរជាច្រើន ដែលផ្តល់លទ្ធភាពតាមច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងបង់ការប្រាក់ ។

បញ្ហាជាក់ស្តែងទាំងនេះ អាចនឹងបង្កើតឱ្យមានហានិភ័យពន្ធបន្ថែមទៀត តាមរយៈការវាយតម្លៃឡើងវិញ ការផាកពិន័យពិន័យជាប្រាក់ និងការយកការប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាធំដុំជាងនៅប្រទេសដទៃ ទៀត ។ គណៈគ្រប់គ្រងជឿជាក់ថា ការធ្វើសវិធានធនមានលក្ខណៈសមរម្យគ្រប់គ្រាន់ ដោយផ្អែកទៅលើ ការបកស្រាយនៃនីតិកម្មពន្ធ ។

24. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

(ក) ការណែនាំ និងសេចក្តីសង្ខេប

ធនាគារមានហានិភ័យពីឧបករណ៍ហិរញ្ញវត្ថុ ដូចខាងក្រោម៖

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល

កំណត់សំគាល់នេះបង្ហាញពីព័ត៌មានស្តីពីហានិភ័យនិមួយៗខាងលើរបស់ធនាគារ ដែលមានគោលដៅ គោលការណ៍ ណែនាំ និងវិធានការណ៍របស់ធនាគារដើម្បីប៉ាន់ស្មាន និងចាត់ចែងនូវហានិភ័យដែលកើតឡើង និងការគ្រប់គ្រងនូវធនធានរបស់ធនាគារ ។

(ខ) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ឬប្រយោលដែលកើតមានឡើងពីការខ្វះខាតនូវនីតិវិធី បុគ្គលិក បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង និងកើតឡើងពីកត្តាខាងក្រៅមួយចំនួនទៀត ដែលមិនមែន ជាហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសាច់ប្រាក់ងាយស្រួល ដូចជាកត្តាដែលកើតមានឡើងពី តម្រូវការច្បាប់ និងបទបញ្ញត្តិផ្សេងៗ និងស្តង់ដារដែលទទួលស្គាល់ជាទូទៅនៅក្នុងសហគ្រាសអាជីវកម្ម ។

ហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រងបានតាមរយៈនីតិវិធីគ្រប់គ្រងហានិភ័យប្រតិបត្តិការ របាយការណ៍និង ត្រួតពិនិត្យ ត្រឹមត្រូវលើសកម្មភាពអាជីវកម្ម តាមរយៈអង្គការត្រួតពិនិត្យនិងគាំទ្រ ដែលជាតាមរយៈអង្គការ អាជីវកម្ម ហើយឯក រាជ្យមានការត្រួតពិនិត្យពិគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឱ្យបង្កើតនូវរចនាសម្ព័ន្ធ តួនាទី និងវិធីសាស្ត្រនៃការ គ្រប់គ្រងរបស់អង្គការឱ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបាន អនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រម ទាំងការអនុវត្តន៍តាមបទបញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។

(គ) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបាន បំពេញ កាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

1. ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់ធនាគារ ដើម្បីធានាអះអាងថា គោលបំណង នៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ ។ ឧទាហរណ៍ អតិថិជនឥណទាន មានលទ្ធភាព និងទ្រព្យសម្បត្តិសង ហើយហានិភ័យ ឥណទានត្រូវបានបែងចែកយ៉ាងល្អ ។ គោលការណ៍ឥណទានកត់ត្រានូវ គោលការណ៍ប្រាក់កម្ចី ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដោយរួម បញ្ចូលទាំងប្រព័ន្ធចំណាត់ ថ្នាក់ផ្ទៃក្នុង និងនីតិវិធីដែលអនុវត្ត ដើម្បី ធានាអះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ។



2. ហានិភ័យឥណទាន

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទាន ខាតបង់	-	-	-
ហួសកាលកំណត់ និងមិនទាន់ខាតបង់	450,000	1,876,050	-
មិនហួសកាលកំណត់ និងមិនខាតបង់	12,347,392	51,476,278	5,341,817
	<u>12,797,392</u>	<u>53,352,328</u>	<u>5,341,817</u>
សវិធានធនសំរាប់ឥណទាន និងបុរេប្រទាន			
ជាប់សង្ស័យ	(136,974)	(571,045)	(53,418)
	<u>12,660,418</u>	<u>52,781,283</u>	<u>5,288,399</u>

ឥណទាន និងបុរេប្រទានខាតបង់

ឥណទាន និងបុរេប្រទានខាតបង់ គឺជាឥណទាននិងបុរេប្រទានដែលធនាគារកំណត់និងរំពឹងថាមិនអាចប្រមូលបាន មក វិញនូវប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាឥណទាន និងបុរេប្រទាន ។ អនុលោមទៅតាម គោលការណ៍ ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សវិធានធនសំរាប់ឥណទាន និងបុរេប្រទាន ត្រូវបានធ្វើឡើងសំរាប់ឥណទាន ហួសកាលកំណត់លើសពី 90 ថ្ងៃ ។ សវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការ ចំណាត់ថ្នាក់របស់ឥណទាន និមួយៗ លើកលែងតែមានព័ត៌មានផ្សេងទៀតអាចបញ្ជាក់ពីលទ្ធភាពនៃការទូទាត់ សងរបស់អ្នកខ្លី ។ គោលនយោ បាយគណនេយ្យត្រូវបានបង្ហាញនៅកំណត់សំគាល់ 3 (ង) ។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ ជាឥណទាន និងបុរេប្រទានដែលកិច្ចសន្យាទូទាត់សង ហួសកាល កំណត់លើសពី 30 ថ្ងៃ តែតិចជាង 90 ថ្ងៃ ។ អនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ឥណទាននេះត្រូវចាត់ថ្នាក់ជាឥណទានឃ្នាំ មើល ហើយត្រូវធ្វើសវិធានធនតាមអត្រា 3% (2008: គ្មាន) ។

ឥណទានរៀបចំឡើងវិញ

ឥណទានដែលរៀបចំឡើងវិញ គឺជាឥណទានដែលមានការផ្លាស់ប្តូរកិច្ចសន្យាទូទាត់សង ដោយសារតែអ្នកខ្ចីជួបផលលំបាកផ្នែកហិរញ្ញវត្ថុ និងមិនមានលទ្ធភាពទូទាត់សងតាមកិច្ចសន្យាដើម ។ ឥណទានដែលនឹងត្រូវ រៀបចំឡើងវិញត្រូវវិភាគលើមូលដ្ឋានទិសដៅអាជីវកម្ម និងសមត្ថភាពសងប្រាក់វិញរបស់អ្នកខ្ចីទៅតាមការព្យាករណ៍លំហូរសាច់ប្រាក់ថ្មីដែលស្របតាមស្ថានភាពទីផ្សារ និងបច្ចុប្បន្នកម្មនៃទស្សនៈវិស័យអាជីវកម្ម ដោយផ្អែកលើសមត្ថកិច្ចជាក់ស្តែង និងប្រុងប្រយ័ត្ន ។

បន្ទាប់ពីឥណទានត្រូវបានរៀបចំឡើងវិញ ឥណទាននោះត្រូវរក្សាចំណាត់ថ្នាក់ដូចដើមដោយមិនគិតពីដំណើការល្អបន្ទាប់ពីការរៀបចំជាថ្មីឡើយ ។ ការចាត់ថ្នាក់នេះមិនត្រូវឱ្យរាងមុនឡើយ លុះត្រាតែការប្រាក់ និងប្រាក់ ដើមត្រូវបានសងមកវិញក្នុងអំឡុងបីក្រាសងរំលស់ និងក្នុងរយៈពេលមិនតិចជាងបីខែ ។

គោលនយោបាយលុបចោលនូវឥណទាន និងបុរេប្រទាន

អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគារត្រូវតែលុបឥណទាន និងបុរេប្រទាន ឬមួយផ្នែកនៃឥណទានចេញពីតារាងតុល្យការរបស់ខ្លួន នៅពេលដែលធនាគារបាត់សិទ្ធិតាមកិច្ចសន្យាគ្រប់គ្រង លើឥណទាន ឬ នៅពេលដែលឃើញថាឥណទានមួយផ្នែក ឬទាំងមូលមិនអាចប្រមូលវិញបាន ឬគ្មានសង្ឃឹមថា ឥណទាននេះអាចប្រមូលបានមកវិញទេ ។

ទ្រព្យបញ្ចាំ

ធនាគារ រក្សានូវទ្រព្យបញ្ចាំជាទ្រព្យសម្បត្តិ និងការធានាសំរាប់ការធានានូវឥណទាន និងបុរេប្រទាន ។ ការប៉ាន់ស្មាននូវតំលៃទីផ្សារ គឺផ្អែកតាមការវាយតំលៃទ្រព្យបញ្ចាំប្រចាំឆ្នាំ ។

តំលៃទីផ្សារប៉ាន់ស្មាននៃទ្រព្យបញ្ចាំ សំរាប់ការធានានូវឥណទាន និងបុរេប្រទានមានដូចខាងក្រោម :

	2009		2008
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ហួសកាលកំណត់ និងមិនទាន់ខាតបង់ ដីធ្លី និងអគារ	850,000	3,543,650	-
	850,000	3,543,650	-

ធនាគារ មិនបានរឹបអូសទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ដែលបានដាក់បញ្ចាំនោះទេ ។



ទ្រព្យសម្បត្តិដែលរឹបអូសបាន នឹងត្រូវលក់ចេញក្នុងរយៈពេល 1 ឆ្នាំ តាមគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា ។ ទ្រព្យសម្បត្តិ ដែលរឹបអូសបានត្រូវបានធ្វើចំណាត់ថ្នាក់ក្នុងតារាងតុល្យការជាទ្រព្យសម្បត្តិរឹបអូស ។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាននាកាលបរិច្ឆេទតារាងតុល្យការ ត្រូវបានបង្ហាញនៅកំណត់សំគាល់ ទី 7 លើរបាយការណ៍ហិរញ្ញវត្ថុ ។

(ឃ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពីការប្រែប្រួលមិនអំណោយផលនៅក្នុងកំរិតតម្លៃ ឬអត្រាទីផ្សារ ដែលមានសមាសធាតុសំខាន់ៗគឺ ហានិភ័យរូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់ ។

ហានិភ័យទីផ្សារកើតចេញពីសកម្មភាពពាណិជ្ជកម្ម ត្រូវបានគ្រប់គ្រងដោយការកំណត់លើទីផ្សារនូវស្ថានភាព ដោះដូរជាមួយ នឹងការកំណត់ហានិភ័យទីផ្សារទុកជាមុន ។

1. ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺសំដៅទៅលើការប្រែប្រួលអត្រាប្តូរប្រាក់ដែលមិនអំណោយផលលើស្ថានភាព ការដោះដូររូបិយប័ណ្ណបរទេស ដែលកើតឡើងពីពេលមួយទៅពេលមួយ ។ ធនាគារបានរក្សានូវគោល នយោបាយមួយដោយ មិនបង្កឱ្យមាននូវស្ថានភាពការប្តូររូបិយប័ណ្ណបរទេសច្រើននោះទេ ។ ការប្តូររូបិយប័ណ្ណបរទេស ដែលបើកចំហរ គ្រប់ប្រភេទត្រូវបានត្រួតពិនិត្យជាមួយនឹងតម្រូវការប្រតិបត្តិការកំរិតនៃស្ថានភាពកំណត់ទុកមុន និងការ កំណត់ នូវការកាត់បន្ថយភាពខាតបង់ ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009 សមតុល្យទ្រព្យសកម្ម និងទ្រព្យអកម្ម ដែលជារូបិយប័ណ្ណផ្សេងទៀតក្រៅពីដុល្លារ អាមេរិក មិនមានផលប៉ះពាល់អ្វីទេ ។ ដូចនេះ ការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ ។

2. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយសារតែការប្រែប្រួល នៃកំរិត អត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងទ្រព្យអកម្ម ។ ហានិភ័យ អត្រាការប្រាក់ត្រូវ បានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណូលលើការបណ្តាក់ទុនតម្លៃ ទីផ្សារ តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគចន្លោះប្រែប្រួលអត្រាការប្រាក់ ។ សក្តានុពលនៃការ ធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធបណ្តាល មកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី គឺត្រូវបានត្រួតពិនិត្យ ដោយធ្វើបទលើកំរិតអាចទទួលយកបាន នៃហានិភ័យ ។

ការវិភាគនៃទំនាក់ទំនងអត្រាការប្រាក់ទៅនឹងទ្រព្យសកម្ម និងទ្រព្យអកម្មរបស់ធនាគារ ត្រូវបានបង្ហាញដូច ខាងក្រោម:

ធនាគារ ភ្នំពេញ ពាណិជ្ជ

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធិកាសនៅថ្ងៃតារាងតុល្យការ និងអំឡុងពេលដែលមូលបត្រហិរញ្ញវត្ថុ ត្រូវបាន កំណត់ថ្លៃឡើងវិញ ឬដល់កាលកំណត់មួយណាដែលកើតឡើងមុន ។

	រហូតដល់ 1 ខែ		> 1 - 3 ខែ		> 3 - 6 ខែ		> 6 - 12 ខែ		> 1 - 5 ឆ្នាំ		លើសពី 5 ឆ្នាំ		ពុំមានការប្រាក់		សរុប	អត្រាការប្រាក់	
	ពាន់	ដុល្លារអាមេរិក	ពាន់	ដុល្លារអាមេរិក	ពាន់	ដុល្លារអាមេរិក	ពាន់	ដុល្លារអាមេរិក	ពាន់	ដុល្លារអាមេរិក	ពាន់	ដុល្លារអាមេរិក	ពាន់	ដុល្លារអាមេរិក	ពាន់	មធ្យម	
ឆ្នាំថ្មី 31 ខែ ធ្នូ ឆ្នាំ 2009																	
ទ្រព្យសកម្ម																	
សាច់ប្រាក់ និងសមតុល្យធនាគារ	-	-	-	-	-	-	-	-	-	-	-	-	-	3,162,752	3,162,752		
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅធនាគារនានា	4,601,498	7,547,938	2,500,000	-	3,526,000	5,021,850	-	-	-	-	-	-	-	14,649,436		3.20%	
សំណាន និងបុរេប្រទាន																	
- សំណានដំណើរការ	-	-	4,249,542	3,526,000	5,021,850	-	-	-	-	-	-	-	-	-	12,797,392	14.72%	
- សិទ្ធិធនធានរាប់សំណាន និងបុរេប្រទានជាប់សង្ស័យ	-	-	-	-	-	-	-	-	-	-	-	-	-	(136,974)	(136,974)		
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	-	-	266,758	266,758		
ប្រាក់បញ្ញើតម្កល់តាមច្បាប់	-	-	-	-	-	-	-	-	-	-	-	2,227,000	-	-	2,227,000	0.33%	
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ:	4,601,498	7,547,938	6,749,542	3,526,000	5,021,850	2,227,000	3,292,536	32,966,364									
ទ្រព្យអកម្ម និងមូលនិធិផ្ទាល់ខ្លួន																	
ប្រាក់បញ្ញើរបស់អតិថិជន	-	4,365,484	135,126	477,684	-	-	-	-	-	-	-	-	-	-	4,978,294	1.67%	
ប្រាក់បញ្ញើរបស់ធនាគារ	7,397	12,137,515	-	2,000,000	-	-	-	-	-	-	-	-	-	-	14,144,912	1.69%	
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	-	-	-	-	-	-	-	76,924	76,924		
សិទ្ធិធានធនរបស់បន្ទុកប្រាក់ ចំណេញ	-	-	-	-	-	-	-	-	-	-	-	-	-	2,544	2,544		
សរុបទ្រព្យអកម្មហិរញ្ញវត្ថុ:	7,397	16,502,999	135,126	2,477,684	-	-	-	-	-	-	-	-	-	79,468	19,202,674		
សរុបចន្លោះប្រែប្រួលធនាគារប្រាក់	4,594,101	(8,955,061)	6,614,416	1,048,316	5,021,850	2,227,000	3,213,068	13,763,690									

របាយការណ៍ជាភាសាខ្មែរនេះ គឺជាការប្រែសម្រួលពីរបាយការណ៍ជាភាសាអង់គ្លេស

ធនាគារ ភ្នំពេញ ពាណិជ្ជ

តារាងខាងក្រោមនេះបង្ហាញនូវអត្រាការប្រាក់ប្រសិទ្ធភាពនៅថ្ងៃតារាងតុល្យការ និងអំឡុងពេលដែលមូលបត្របិទបញ្ជីត្រូវបាន កំណត់តម្លៃឡើងវិញ ឬដល់កាលកំណត់មួយណាដែលកើតឡើងមុន ។

	រហូតដល់ 1 ខែ	> 1 - 3 ខែ	> 3 - 6 ខែ	> 6 - 12 ខែ	> 1 - 5 ឆ្នាំ	លើសពី 5 ឆ្នាំ	ពុំមានការប្រាក់	សរុប	អត្រាការប្រាក់
	ពាន់ ដុល្លារអាមេរិក	ពាន់ ដុល្លារអាមេរិក	ពាន់ ដុល្លារអាមេរិក	ពាន់ ដុល្លារអាមេរិក	ពាន់ ដុល្លារអាមេរិក	ពាន់ ដុល្លារអាមេរិក	ពាន់ ដុល្លារអាមេរិក	ពាន់ ដុល្លារអាមេរិក	មធ្យម %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008									
ទ្រព្យសកម្ម									
សាច់ប្រាក់ និងសមតុល្យធនាគារ	-	-	-	-	-	-	2,923,935	2,923,935	
ប្រាក់បញ្ញើ និងប្រាក់ តម្កល់នៅធនាគារនានា	3,000,000	1,000,000	3,605,430	-	-	-	-	7,605,430	3.08%
ឥណទាន និងបុរេប្រទាន									
- ឥណទានដំណើរការ	-	-	2,125,000	1,614,715	1,602,102	-	-	5,341,817	14.50%
- សិទ្ធិធនធានសំរាប់ឥណទាននិងបុរេប្រទានជាប់សង្ស័យ	-	-	-	-	-	-	(53,418)	(53,418)	
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	154,170	154,170	
ប្រាក់បញ្ញើតម្កល់តាមច្បាប់	-	-	-	-	-	1,980,000	-	1,980,000	1.44%
សរុបទ្រព្យសកម្មបិទបញ្ជីត្រូវបាន	3,000,000	1,000,000	5,730,430	1,614,715	1,602,102	1,980,000	3,024,687	17,951,934	
ទ្រព្យសកម្ម និងមូលនិធិម្ចាស់ហ៊ុន									
ប្រាក់បញ្ញើរបស់អតិថិជន	-	5,000	14,000	681,237	-	-	-	700,237	1.20%
ប្រាក់បញ្ញើរបស់ធនាគារ	1,995,565	2,000,000	-	-	-	-	-	3,995,565	0.28%
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	-	30,104	30,104	
សិទ្ធិធនធានសំរាប់តម្លៃសើប្រាក់ ចំណេញ	-	-	-	-	-	-	916	916	
សរុបទ្រព្យសកម្មបិទបញ្ជីត្រូវបាន	1,995,565	2,005,000	14,000	681,237	-	-	31,020	4,726,822	
សរុបម្ចាស់ប្រែប្រួលនៃការប្រាក់	1,004,435	(1,005,000)	5,716,430	933,478	1,602,102	1,980,000	2,993,667	13,225,112	

របាយការណ៍ជាភាសាខ្មែរនេះ គឺជាការប្រែសម្រួលរបាយការណ៍ជាភាសាអង់គ្លេស

ការវិភាគវិញ្ញាតន៍ម្តងទៀតសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ

ធនាគារមិនបានកត់ត្រាទ្រព្យអកម្មហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ថេរ តាមតម្លៃទីផ្សារដោយភាពលំអៀង ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលនោះទេ ហើយធនាគារ ក៏មិនមានឧបករណ៍ហិរញ្ញវត្ថុនាចុងកាល បរិច្ឆេទនោះដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់ នាចុងកាលបរិច្ឆេទពុំមានផលប៉ះពាល់ដល់ប្រាក់ចំណេញ ឬខាត នោះទេ ។

ការវិភាគវិញ្ញាតន៍លើលំហូរសាច់ប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ

ធនាគារពុំមានឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរជាសារវិន័យនោះទេ ។ ដូច្នេះការវិភាគវិញ្ញាតន៍ លើលំហូរសាច់ប្រាក់សម្រាប់ឧបករណ៍ ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរ មិនត្រូវបានបង្ហាញឡើយ ។

(ង) ហានិភ័យសាច់ប្រាក់ងាយស្រួល:

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សាសាច់ប្រាក់ងាយស្រួលឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញ ការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សងនូវតម្លៃសមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តន៍យ៉ាងពេញលេញតាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់ក្រុងធនាគារបាន ត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចលនាសាច់ប្រាក់ចូល និងចលនាសាច់ប្រាក់ចេញ ហើយនិងភាពចន្លោះនៃ អាយុកាលតាមរយៈរបាយការណ៍តាមពេលកំណត់ ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យ តាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់ឱ្យ ច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ ងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ របស់ខ្លួននៅពេលដែលដល់កំណត់សង ។ តារាងខាងក្រោមនេះ ផ្តល់នូវការវិភាគមួយនៅលើទ្រព្យអកម្មហិរញ្ញវត្ថុរបស់ធនាគារ ទាក់ទងនឹងការបែងចែក កាលកំណត់ ដោយផ្អែកលើរយៈពេលនៅសល់សម្រាប់ការទូទាត់សង ។



	មិនលើស	ចន្លោះពី	ចន្លោះពី	ចន្លោះពី	លើសពី		
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009	ពី 1 ខែ	1 ខែ - 3 ខែ	3 ខែ - 1 ឆ្នាំ	1 ឆ្នាំ - 5 ឆ្នាំ	5 ឆ្នាំ	មិនកំណត់	សរុប
	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់	ពាន់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក

ទ្រព្យអកម្មហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	-	4,365,484	612,810	-	-	-	4,978,294
ប្រាក់បញ្ញើរបស់ធនាគារ	7,397	12,137,515	-	2,000,000	-	-	14,144,912
ទ្រព្យអកម្មផ្សេងៗ	36,893	39,675	-	356	-	-	76,924

សិទ្ធិធានសំរាប់ពន្ធ

លើប្រាក់ចំណេញ	2,544	-	-	-	-	-	2,544
	46,834	16,542,674	612,810	2,000,356	-	-	19,202,674

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2008

ទ្រព្យអកម្មហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់អតិថិជន	-	5,000	695,237	-	-	-	700,237
ប្រាក់បញ្ញើរបស់ធនាគារ	1,995,565	2,000,000	-	-	-	-	3,995,565
ទ្រព្យអកម្មផ្សេងៗ	26,789	-	3,315	-	-	-	30,104

សិទ្ធិធានសំរាប់ពន្ធ

លើប្រាក់ចំណេញ	916	-	-	-	-	-	916
	2,023,270	2,005,000	698,552	-	-	-	4,726,822

(ច) ការគ្រប់គ្រងដើមទុន:

1. បញ្ហាគ្លីដើមទុន

ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាអាជ្ញាធរ បានបង្កើត និងត្រួតពិនិត្យនូវបទបញ្ញត្តិធានា និងតម្រូវការដើមទុនរបស់ធនាគារជារួម ។

គោលនយោបាយរបស់ធនាគារ គឺធានាឱ្យបាននូវមូលដ្ឋានដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បី ធានាស្ថេរភាពនៃការអភិវឌ្ឍន៍យូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភ ម្ចាស់ហ៊ុន ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាឱ្យបាននូវតុល្យភាព រវាងភាគលាភខ្ពស់ ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បំរុងកំរិតខ្ពស់ អត្ថប្រយោជន៍ និងការធានា ដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

ធនាគារ បានអនុលោមទៅតាមតម្រូវការដើមទុនដែលបានកំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ ។
ដោយអនុលោមទៅតាមមាត្រា 7 នៃប្រកាសលេខ ធ7-08-193 ប្រ.ក ស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះបញ្ជី និងលក្ខខណ្ឌសុំអាជ្ញាប័ណ្ណ ចំពោះគ្រឹះស្ថានធនាគាររបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ 2008 “ធនាគារ-ពាណិជ្ជ បង្កើតឡើងក្រោមរូបភាពជាក្រុមហ៊ុន ដែលមានភាគទុនិកមានឥទ្ធិពលយ៉ាងតិចមួយជា គ្រឹះស្ថានធនាគារឬជា គ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានការវាយតម្លៃ “ចំណាត់ថ្នាក់វិនិយោគ” ដោយភ្នាក់ងារចាត់ ថ្នាក់អន្តរជាតិ ដែលមានកិត្តិស័ព្ទ ត្រូវមានដើមទុនអប្បបរមាស្មើនឹង 50,000,000,000 រៀល (ហាសិបពាន់លាន រៀល) ។


នៅថ្ងៃទី 8 ខែ មេសា ឆ្នាំ 2009 ធនាគារជាតិនៃកម្ពុជា បានអនុម័តឱ្យធនាគារ រួចផុតពី ផែនការបង្កើនដើមទុន ដោយសារតែ SBI Holding Inc ជាភាគទុនិកធំមានឥទ្ធិពល និងដែលកំពុងមានប្រតិបត្តិការអាជីវកម្ម របស់ខ្លួននៅប្រទេសជប៉ុន បានបំពេញនូវចំណាត់ថ្នាក់វិនិយោគទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ។

2. ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

25. តម្លៃទីផ្សារនៃទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុ

តម្លៃទីផ្សារនៃទ្រព្យសកម្ម និងទ្រព្យអកម្មហិរញ្ញវត្ថុកត់ត្រានៅតារាងតុល្យការនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2009 មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោង ។



ធនាគារដែលបង្កើតអនាគតត្រចះត្រចង់នៃកម្ពុជា The Bank for Creating the Bright Futuer fo Cambodia



ធនាគារ ភ្នំពេញ ពាណិជ្ជ
Phnom Penh Commercial Bank

767-769, Monivong Blvd, Beoung Trabek Quarter, Chamkarmorn
District, Phnom Phen, Cambodia
Tel:(855) 23 999500,Fax : (855) 23 999508
E-mail: service@ppcb.com.kh Web site: www.ppcb.com.kh